



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

# សាខាលីក្សន៍ពាណិជ្ជកម្មប្រាក់

ខែវិនិច្ឆ័យ-ខែត្រូវ-ខែកំល

ផ្លូវ

ទំនាក់ទំនង និង និតិវិធីទំនាក់ទំនង

LEXICON OF LEGAL TERMS

LEXIQUE DES TERMES JURIDIQUES

Khmer-English-French

ទិន្នន័យនាមធនាគារ: ទំនាក់ទំនង

នាមធនាគារទំនាក់ទំនង និង និតិវិធីទំនាក់ទំនង

នាមធនាគារទំនាក់ទំនង

៣០០៧

# សាខាលុក្ខន៍ ថែមទីប្បញ្ញតណ៌

ដកស្រប  
”សាខាលុក្ខន៍ពាណិជ្ជកម្ម” និង និតិវិធីថែមទីប្បញ្ញតណ៌  
ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្តិត្យសភាគទូលបន្ទុកអនុម័តពាក្យម្បាប់  
និង ហាមពុម្ពដោយនិស្សីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២០០៣ ២០២១

## វិនិយោគ

១. កម្មិកសមាជិក	១-តាមនីយទូទៅ : សមាជិក ដែលស្ថិតិថ្នូរ ចូលបំពេញខាងក្រុងសមាគមណាមួយដោយ កម្មាំងការយ ប្រពេលសម្រាតិ ប្រក់ទាំងពីរ ។
២. កំណែដឹងសារ	២-តាមក្រមរដ្ឋប្បរៀនី មាននីយថា បុគ្គលដែលមានសិទ្ធិសំណងក្នុងការអនុវត្ត និងត្រូវបំពេញការបសនិតិបុគ្គល ។
៣. ករណិយកិច្ចជាថម្ខុខ	កំម្រោះ ដែលផ្តល់ទៅឱ្យបុគ្គលដែលបានបំពេញក្នុងការ តាមកិច្ចសន្យា អាណាពិត្តិ ។
៤. ការត្រួតពិនិត្យ	ករណិយកិច្ច ដែលធ្វាក់នឹងបុគ្គលិកលក្ខណៈ របស់បុគ្គលណាមួយដែលមិនអាចត្រូវបានដោរ តាមរយៈសន្និតិកម្ម ។
៥. ការត្រួតពិនិត្យចម្លោះ	ឧ. ក្នុងមានករណិយកិច្ចចិត្តឯមិត្តធម៌ក្នុងការបានបំពេញខ្លួន នៅពេលដែលខ្លួនមានការបានបំពេញខ្លួននៅរដ្ឋបាល ក្នុងនោះទៀត ។
៦. ការត្រួតពិនិត្យដោយ	ចំណោមតាមផ្ទុកវិញ្ញាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហោចា “ក្នុងបំណុល” មានករណិយកិច្ចមួយចំនួនដែលបុគ្គលម្នាក់ទៀតដែលបានកំណត់ហោចា “ម្នាក់បំណុល” ។
៧. ការត្រួតពិនិត្យដោយភាគី	ការត្រួតពិនិត្យដែលកិច្ចសន្យា ដែលបានដោយម្នាក់បំណុល និងក្នុងបំណុល ។
៨. ការត្រួតពិនិត្យដោយភាគីភាគី	ការត្រួតពិនិត្យរបស់ក្នុងបំណុលចំនួននាក់ ដែលក្នុងនោះក្នុងបំណុលម្នាក់ទៀត ប្រចើននាក់ត្រូវអនុវត្តការត្រួតពិនិត្យទាំងអស់ ប្រមួយភាគីដោយត្រមត្តា ប្រជាបន្ទាប់តាមការទាមទាររបស់ម្នាក់បំណុល ។
៩. ការត្រួតពិនិត្យជានោះ	ករណិយកិច្ចរបស់អ្នកជានោះ ដែលត្រូវអនុវត្តការត្រួតពិនិត្យមួយដែលក្នុងបំណុលដែលមានការត្រួតពិនិត្យចម្លោះនៅក្នុងករណិយកិច្ច ដែលក្នុងបំណុល មានការត្រួតពិនិត្យចម្លោះនោះ មិនអនុវត្តការត្រួតពិនិត្យរបស់ខ្លួន ។
១០. ការត្រួតពិនិត្យអនិយ័ត	ការត្រួតពិនិត្យ ដែលផ្តល់ឱ្យក្នុងបំណុលនូវលទ្ធភាព ក្នុងការដើសវិសការត្រួតពិនិត្យទៀតមួយ ប្រចើនក្នុងចំណោមការផ្តល់កម្មវត្ថុទៅការត្រួតពិនិត្យចំនួនប្រកែទៅ ។
១១. ការការពារដោយម្នាក់រូប	អំពើពេល ដែលបង្ហើឱ្យមានអនុវត្តការដោយពុំអាចធ្វើសវាងបាន ដើម្បីការការពាររបស់ខ្លួន ប្រចើនក្នុងបំណុល ។

		បំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងរាលីដែលពេលវេលានៅក្នុងអំពីបំពាន និងអំពីតបតកិតថ្វីដែលជាលក្សា និងមានសមាមត្រវាងវិធីការពារ និងកម្រិតនៃអំពីបំពាននេះ ។
៩០.	<b>ការប្រាក់សមាស</b>  Eng. compound interests Fr. intérêts composés	ការប្រាក់ ដែលបូកបញ្ចូលទៅក្នុងប្រាក់ដើម្បាន ក្នុងរាលីដែលក្នុងបំណុល មានការយើតយ៉ាវ មិនបានបង់ប្រាក់សម្រាប់រយៈពេលចាប់ពី ០១ឆ្នាំ ថ្មីដោយ ទោះបីជាមាសបំណុលបានដាក់ត្រឹម ឱ្យសងក៍ដោយ ។  សកម្មភាពបង្ហាញផ្តល់ដោយស្ម័គ្រាត់ ដោយតាមការសរស់របស់ ឬការ ថ្មីដោយចាក់លាក់ ដែលត្រូវបានទទួលស្ថាល់ដោយច្បាប់ ។
៩១.	<b>ការព្រមព្រំដោយ</b> <b>គុណភាព</b>  Eng. tacit agreement Fr. accord tacite	ការព្រមព្រំដោយ រវាងគុណភាពធម្មបញ្ជាតិ លើកលេងដែលមាន ថែងក្នុងច្បាប់ ហើយបង្កើតរាន់ភាពតាមដូចជាប់ ។  ផលអ្នកចំណែន ដែលកើតមកពីស្ថាដែងជាង ឬ ស្ថាដែសិល្បោរ ។
៩២.	<b>ការសម្រាតិសេស</b>  Eng. special clause Fr. clause spéciale	ការព្រមព្រំដោយ រវាងគុណភាពធម្មបញ្ជាតិ លើកលេងដែលមាន ថែងក្នុងច្បាប់ ហើយបង្កើតរាន់ភាពតាមដូចជាប់ ។  ផលអ្នកចំណែន ដែលកើតមកពីស្ថាដែងជាង ឬ ស្ថាដែសិល្បោរ ។
៩៣.	<b>ការរបៀបនៃការ</b>  Eng. workmanship Fr. ouvrage	ពេលវេលាកំណត់ជាក់លាក់ទូកជាបានការ ដែលភាគីមិនអាចកំប្រឡេ ពេលក្រោយបាន ។
៩៤.	<b>កាលបរិច្ឆេទស្ថារ</b>  Eng. due date Fr. délai de rigueur	កិច្ចសន្យា ដែលបូកលើនាក់ ឬប្រើប្រាស់មានផ្ទះ ត្រូវត្រូវ ព្រមបង្កើត កែប្រែ ប្រាំលត់កាតពុកិច្ច ។
៩៥.	<b>កិច្ចសន្យាជនលាក់</b> <b>សាមិកមួយជីវិត</b>  Eng. life annuity contract Fr. contrat de rente viagère	កិច្ចសន្យាមួយ ដែលភាគីម្នាច់ជាក្នុងបំណុលនៃជនលាក់ សន្យាថា មាន ករណិយកិច្ចត្រូវផ្តល់តារកាលិកជាប្រាក់ តាមពេលកំណត់ថ្មីទៅតាត់ ទៅ ឱ្យភាគីម្នាច់ថ្មី ដែលជាមាសបំណុល ឬ តតិយជននៃជនលាក់ របុណ្ឌដែលដែលដែលដែលដែលដែលដែលដែល ឬកំតិយជនបានទទួល មរណភាព ហើយភាគីម្នាច់ថ្មីតសន្យាថា មានករណិយកិច្ចទទួលបន្ទុក ផ្តល់តារកាលិក ដែលជាត់ម៉ែត្រនេះ ។
៩៦.	<b>កិច្ចសន្យាបញ្ជី</b>  Eng. bailment Fr. contrat de dépôt	កិច្ចសន្យា ដែលភាគីម្នាច់ជាអ្នកទទួលបញ្ជី សន្យាណទូលាយករវត្ថុបញ្ជីពីភាគី ម្នាច់ថ្មី ជាមួកដើមករក្សាទុក ក្នុងអំឡុងពេលដែលបានកំណត់ ហើយ នៅក្រោយអំឡុងពេលរក្សាទុកនេះ ត្រូវបានបញ្ចប់ ត្រូវសងរត្ថនេះ ទៅឱ្យអ្នកដើរិញ ដោយយកកំប្រែ ឬមិនយកកំប្រែ ។

១៨.	<b>កិច្ចសន្យាប្រវារេ</b> Eng. rent-leasehold Fr. contrat de fermage	កិច្ចសន្យា ដែលកម្មសិទ្ធិករួចរាល់តិច: ខ្លួច បុសត្ថពាហន់: ដើម្បីទាត់យកដល់បើយយកដល់នោះ មកបែងចែកគ្នា ។
១៩.	<b>កិច្ចសន្យាមធ្យោត្តកម្ម</b> Eng. arbitration agreement Fr. compromis d'arbitrage	កិច្ចសន្យា ដែលធ្វើឡើងដោយភាគីនៃវិវាទ ដើម្បីដំឡើងរូបនឹងភាគីដែលបានម្នាក់ ឱ្យធ្វើជាមធ្យោត្តកម្ម ដើម្បីដោះស្រាយវិវាទ ។
២០.	<b>កិច្ចសន្យាអ៉ែការ</b> Eng. works contract Fr. contrat de louage d'ouvrage / contrat d'entreprise	កិច្ចសន្យាមួយ ដែលភាគីម្នាក់មានករណីយកិច្ចសម្រេចរារាយការអារ៉ាដែលបានព្រមព្រំង ហើយភាគីម្នាក់នេះទៅតែ មានករណីយកិច្ចផ្តល់កំម្រោចនៅលទ្ធផលនៃការអារ៉ាដែលបានធ្វើនោះ ។
២១.	<b>កិច្ចសន្យាអញ្ញមញ្ញ</b> Eng. synallagmatical contract Fr. contrat synallagmatique	កិច្ចសន្យា ដែលភាគីម្នាក់បន្ទុកបំពេញការត្រួតពិច្ចនូវគ្មានកិច្ចសន្យាដោយ កិច្ចសន្យាអ៉ែការ ភាគីសន្យា កិច្ចសន្យាលកំទំនួរ... ។
២២.	<b>កិច្ចសន្យាអាណត្តិ</b> Eng. mandate Fr. mandat	កិច្ចសន្យាមួយ ដែលអាណត្តិទាយក ប្រគល់សិទ្ធិអាណត្តិទាយក អាណត្តិតាបក ធ្វើការថាត់ថែងកិច្ចការដើម្បីអាណត្តិទាយក ។
២៣.	<b>ក្នុរៈម</b> Eng. quorum Fr. quorum	១-ចំនួនវត្ថុមានចាំបាច់នៃសមាជិក ដែលមានសិទ្ធិសម្រេចចាប់ពី១/១០ ឡើងទៅនៃចំនួនសមាជិកទាំងអស់ ដែលមានសិទ្ធិសម្រេច ដើម្បីទាមទារអូរឯកសារសន្និតាត របស់នឹងបុគ្គល ។
២៤.	<b>ក្នុនបំណុលដែលមានការត្រួតពិច្ចម្មោង</b> Eng. debtor of the principal obligation Fr. débiteur principal / débiteur	ក្នុនបំណុល ដែលត្រូវអនុវត្តការត្រួតពិច្ចដើម ហើយការត្រួតពិច្ចនោះត្រូវបានធ្វើដោយកិច្ចសន្យាជាន់។
២៥.	<b>កើយ</b> Eng. balcony Fr. balcon	យ៉ា បុរាណបាលត្បូចត្បានសសរម្រតិក្រោមទេ តែមានបង្កាន់ដែលត្រូវដើរ ។
២៦.	<b>កំជាប់ពាក្យ</b> Eng. engagement Fr. fiançailles	ពិធីតាមទំនួរមទ្វាប់ប្រព័ណិក ដែលច្បាប់ទទួលស្ថាល់ ដែលតាមរយៈពិធីនេះ បុរស និងនានាសន្យាជាន់ឡើងរៀបអាពាប់ពិតាប់ជាមួយគ្មាននៅពេលអនាគត ។
២៧.	<b>ក្រុយដន្ត</b> Eng. bankruptcy Fr. faillite	ស្ថានភាព ដែលក្នុនបំណុលមិនអាចសងការត្រួតពិច្ច ចំពោះមានសំណុលទាំងឡាយបាន ដោយសារការដែលរល់នូវសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានប្រកាស ដោយតុលាការ ។

## ២ ន

២៨. <b>ខសនា</b> Eng. clause Fr. clause	បទប្បញ្ញត្តិ ឬប្រការ ដែលមានក្នុងកិច្ចសន្យា ។
២៩. <b>គណនេយ្យ</b> Eng. accounting Fr. comptabilité	កិច្ចការវំចេរក្នុង គ្រប់គ្រង ប្រគល់ពិនិត្យបញ្ជីគណនឹះ ។
៣០. <b>គតិយុត្តិ</b> Eng. juridical Fr. juridique	-តាមគន្លឹនច្បាប់ -ដែលទាក់ទងនឹងច្បាប់ ដែលត្រូវតាមច្បាប់ ។
៣១. <b>គោលការណ៍</b> Eng. principle Fr. principe	១-វិធានទូទៅ ប្រើប្រើនឹងច្បាប់ ដែលផ្តល់ទូវមូលដ្ឋាន ប្រភពជីមនេ បន្ថែមគតិយុត្តិ ។ ២-វិធានគតិយុត្តិ ដែលបង្កើតដោយអនុបទច្បាប់ណាមួយដែលមានលក្ខណៈ ទូទៅ ក្នុងគោលបំណងធានាការអនុវត្តផ្សេងៗ ហើយមានតម្លៃគតិយុត្តិ ខ្លះ ។
៣២. <b>គ្រោះមហន្ទាយដម្ពជាតិ</b> Eng. natural disaster Fr. catastrophe naturelle	ការខូចខាត ដែលបង្កើតឡើងដោយបាតុក្នុងដម្ពជាតិ ដូចជា ខ្សោយដី... ។

## ច ន ខ

៣៣.	<b>ចលនវត្ថុ</b>	វត្ថុទាំងឡាយក្រោពីអចលនវត្ថុ។ (ម.ព. អចលនវត្ថុ )
៣៤.	<b>ចាវី</b>	បុគ្គល ដែលបំពានដោយខុសច្បាប់លើសិទ្ធិ ប្រជលប្រយោជន៍ដែនដែទ ដោយកំហុសចេតនាក្តី បុ អចេតនាក្តី។
៣៥.	<b>ចុល្លព្រឹក្ស</b>	សំដើលើដើមឈើតូចចៅ។
៣៦.	<b>ផន្លាមុសិទ្ធិ</b>	១-អំណាច ដែលប្រគល់ឱ្យថែក្រមនឹសយកមធ្យាបាយណាមួយតាម ការវាយតម្លៃរបស់ខ្ពស់ មកដោះស្រាយបញ្ហាយណាមួយ។ ២-អំណាចរបស់ថែក្រម គ្នាឃារធិសកម្មភាព គ្នាឃិតិវិធីនៃបណ្តឹង ដោយមិនបាច់មានពាក្យស្តុ របស់ភាគី។
៣៧.	<b>ជនដែលមាននិស្សីយ</b> <b>ពិសេស</b>	បុគ្គល ដែលមិនមែនជាសន្លិដី តែមានជីវាពារសំខែជាមួយប្រព័ន្ធនេះ មតកដី បុជាបុគ្គល ដែលបានខិតខំមិលព្យាបាលមតកដីជាមាត្រី។
៣៨.	<b>ជម្រះបញ្ជី</b>	ប្រពិបត្តិការបែម ដើម្បីសម្រេចនូវទំនាក់ទំនង ត្រេងសម្បត្តិក្នុងករណី ដែលនិតិបុគ្គល បុក្រមហិន ត្រូវបានរំលាយ។
៣៩.	<b>ជីន្ទន</b>	ព័ស្តុការ បុបណ្តាការ ដែលភាគីម្នាចូនថែការភីម្នាចូនឡែវតក្យាបិធិ ភាគបំពាក្យ។

## ព្រះ និ មី

៤០.	<b>ព្យាតិ</b> Eng. relatives Fr. lien familial / lien de famille	ព្យាតិលោបាបិតក្នុងខ័ណ្ឌកំសម្រាប់ សហព័ន្ធ និងព្យាតិពន្លឹម ក្នុងព័ណ្ឌកំសម្រាប់ ។
៤១.	<b>ព្យាតិពន្លឹម</b> Eng. affinity Fr. alliance	ចំណែងគិតិយុត្តូវរាងសហព័ន្ធមាន និងព្យាតិលោបាបិត របស់សហព័ន្ធមានឡៀត (សាច់ផ្ទេរ) ។
		ឧ. ឱពុកម្តាយក្រុក និងក្នុងប្រសា បងផ្ទេរ បុនផ្ទេរ (ខាងក្រុង ប្រពន្ធសម្រាប់ជាប់ដូចជាដីជួលដី ឱពុក ម្តាយក្រុក ក្នុងបានិតរបស់សហព័ន្ធមានឡៀត ។
៤២.	<b>ព្យាតិពន្លឹមខ្សោយផ្ទាល់</b> Eng. direct affinity Fr. alliance en ligne directe	ព្យាតិលោបាបិតផ្ទាល់ខ្សោយផ្ទាល់ខ្លួន ដែលកើតឡើងពីមួយទៅមួយតាមលំដាប់ដូចជាដីជួលដី ឱពុក ម្តាយក្រុក ក្នុងបានិតរបស់សហព័ន្ធមានឡៀត ។
៤៣.	<b>ព្យាតិលោបាបិត</b> Eng. consanguinity Fr. parenté	ព្យាតិ ដែលមានឈាមដៃជាមួយគ្នា ដូចជាដី ឱពុក និងក្នុងជាជីម ។
៤៤.	<b>ព្យាតិលោបាបិតខ្សោយផ្ទាល់</b> Eng. direct consanguinity Fr. parenté en ligne directe	ព្យាតិ ដែលមានឈាមដៃជាមួយគ្នា ហើយកើតឡើងពីមួយទៅមួយតាមលំដាប់គឺ ឱពុក ម្តាយ ក្នុង ថ្វី ថ្វីឡូត ។
៤៥.	<b>ដីប្រមិជី</b> Eng. servient land Fr. fonds servant	ដី ដែលជារបស់អ្នកដែលដែលផ្តល់ដល់ប្រយោជន៍ ដល់ជីរបស់ជនណាមួយឡៀត ។
៤៦.	<b>ដីប្រជី</b> Eng. dominant land Fr. fonds dominant	ដី ដែលកើតជាលប្បយោជន៍ដោយដីប្រមិជី ។
៤៧.	<b>បំបនីយដ្ឋានចិត្ត</b> Eng. mental reservation Fr. restriction mentale	ការបង្ហាញផ្សេងៗដោយភាគី ដែលដឹងខ្លួនថា ខ្លួនពីរបស់ខ្លួន ។



## ៤

### ៤៨. តិចិយដន្ត

Eng. third party  
Fr. tiers

ជនទីបី បុគ្គល ដែលមិនមែនជារាជកីឡាក្នុងទំនាក់ទំនងគិតិយុត្តិ ។ ជនដែល  
មិនមែនជារាជកីឡាក្នុងរឿងកីឡាប្រជាធិបតេយ្យ ។

### ៤៩. តារាងសុលម្រករ

Eng. balance sheet  
Fr. bilan

តារាង ដែលផ្តល់ព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ននៃព្រៃញសម្រាតិ (ព្រៃញអកម្ម  
និងព្រៃញសកម្ម) របស់នឹងបុគ្គល ។

### ៥០. តារាងលិក

Eng. prestation  
Fr. prestation

វត្ថុ បុសកម្មភាព ដែលជាទិន្នន័យ (ប្រជាកម្មវត្ថុ) នៃភាពពួកធម្មោះ ។  
ឧ. តារាងលិករបស់អ្នកទិញ គឺបង់ថ្វើទៅខ្សោយអ្នកលក់ ឬតារាងលិករបស់  
អ្នកលក់ គឺប្រគល់វត្ថុ ទៅខ្សោយអ្នកទិញ ។  
ឧ. ស្មូវ ដែលជនម្នាក់ខ្លួនម្នាក់ទៀត ហេតុថា តារាងលិកនៃការខ្សោយ ។

### ៥១. តុលិកភាព

Eng. impliedly / tacit  
Fr. accord tacite

ភាពសំរូមស្អាត់ក្នុងការបង្ហាញនេះ ។

## ៤

៤១.	<b>ទណ្ឌកម្ម</b> Eng. discipline / correction Fr. punition	តាមក្រសួងប្រវិជ្ជកម្ម មាននយថា សិទ្ធិប្រវិជ្ជកម្ម គឺជាគាលបំណង អប់រំដោយព្រហ្មវិបារជមិរបស់អ្នកមានអំណាចមេបាន។
៤២.	<b>ទាយក</b> Eng. donor Fr. donateur	ភាគីម្នាច់នៃកិច្ចសន្យាប្រទានកម្ម ដែលបង្ហាញពន្លេដែលទៅឱ្យភាគីម្នាច់ ឡើត នូវត្រពូលម្បត្តិ ដោយមិនយកថ្វី។
៤៣.	<b>ទីសំណាក់</b> Eng. residence Fr. résidence	ទីស្តាន ដែលបុគ្គលម្នាក់ស្ថាក់អាស្រែយនៅ ឬ អាស្រែយនៅជាក់ស្តាន គឺនរយៈពេលជាក់ណែនាំណាមួយដែលមិនមែនជាលំនៅប៉ាន់។
៤៤.	<b>ទីស្តាក់ការកណ្តាល</b> Eng. principal office Fr. siège social / établissement principal	ទីតាំង ដែលបញ្ជាក់គួរឱ្យលក្ខណិក: របស់នឹងបុគ្គល និងដែលត្រូវកំណត់ថាដោការិយាល័យចម្លងរបស់នឹងបុគ្គល។
៤៥.	<b>ទីស្តាក់ការសាខា</b> Eng. secondary office Fr. établissement secondaire	ការិយាល័យនៃនឹងបុគ្គលនានា ដែលជាសាខាដើម្បីកម្ពស់ការកណ្តាល។
៤៦.	<b>ទំនាក់ទំនងគតិយុត្តិ</b> Eng. legal relationship Fr. rapports juridiques	ចំណងកើតឡើងរវាងបុគ្គលពីរនាក់ ឬផ្ទៃនាក់ តាមរយៈកិច្ចគតិយុត្តិ ឬបញ្ជាតិថ្វាប់។
៤៧.	<b>ទម្រង់ការ</b> Eng. bigamy Fr. bigamie	ការធែនបុគ្គលម្នាក់ ដែលពីទាន់រំលាយចំណងអាពាហ៍ពីពាហ៍មួនដែន ឬឯធម្មបរាប់ពីពាហ៍ដើម្បីឡើត ឬភាពមានប្រពន្ធផីរ ឬបីពីរ។
៤៨.	<b>ទ្រព្យសកម្ម</b> Eng. assets Fr. actif	ទ្រព្យសម្បត្តិ ដែលនឹងបុគ្គលមាន។
៤៩.	<b>ទ្រព្យសម្បត្តិជាមួលដ្ឋាន</b> Eng. capital Fr. capital	ចំនួនជាក់លាក់នៃទ្រព្យសម្បត្តិ ដែលនឹងបុគ្គលទទួលខុសត្រូវមានកម្រិត និងនឹងបុគ្គលមួលនិង ត្រូវមានតាមការកំណត់របស់ថ្វាប់។
៥០.	<b>ទ្រព្យសម្បត្តិដោយខ្លួន</b> Eng. separate property Fr. biens propres	ទ្រព្យសម្បត្តិ ដែលសហព័ន្ធម្នាច់មាននៅមួនពេលរៀបអាពាហ៍ពីពាហ៍ និងបានទទួលដោយប្រទានកម្ម សន្និកម្ម អច្ច័យទាន នៅក្នុងអំឡុងពេល មានចំណងអាពាហ៍ពីពាហ៍។
៥១.	<b>ទ្រព្យសម្បត្តិរូម</b> Eng. community property Fr. biens communs	ទ្រព្យសម្បត្តិទាំងឡាយ ដែលបានប្រពន្ធជាងសងខាន ឬពេម្ភានទទួលបាន នៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពីពាហ៍ ឬឯកលេងតែទ្រព្យសម្បត្តិ ដោយខ្លួន។

៦៣. ក្រព្យូសម្បត្តិសកល

Eng. universal property  
Fr. biens universels

ក្រព្យូសម្បត្តិទាំងអស់របស់បុគ្គលិយភាពកាត់ រដមានក្រព្យូសកម្ម និង

ក្រព្យូអកម្ម ។



## ច ន

៦៤. ធនលកា	ធនលកា ដែលទទួលបានមកជាអ្វីវិទ្យាត ដូចជា ការប្រាក់ ឈ្មោះលិខិត ឈ្មោះលិខិត ឯងជាប្រព័ន្ធ ឬជាប្រព័ន្ធដែលមានអស់មួយជើរ។
៦៥. ធនលកាមួយជើរ	ធនលកាមួយជើរ ធនលកា ដែលធនាកើត្រូវបានទទួលអស់មួយជើរ។
៦៦. ឥត្តិភាព	ការវាទេនៅថ្ងៃទីនេះ ដែលមិនមាន។
៦៧. នវកម្ម	កិច្ចសន្យារវាយម្លាស់បំណុល និងក្នុងបំណុល ដែលរំលែកការពួកកិច្ចដើម និងបង្កើតការពួកកិច្ចដើមនូវសការពួកកិច្ចដើមនៅ។
៦៨. និយោជក	ភាគីម្នាច់នៃកិច្ចសន្យាការងារ ដែលសន្យាត្រូវបានកំណត់ឡើងក្នុងការពលកម្មរបស់ភាគីម្នាច់ឡើងឡើត (និយោជិត) ។
៦៩. និយោជិត	ភាគីម្នាច់នៃកិច្ចសន្យាការងារ ដែលសន្យាផ្ទៃពេលកម្មឱ្យភាគីម្នាច់ឡើងឡើត (និយោជក) ។
៧០. និតិជន	១-តាមនីយទូទៅ : បុគ្គល ដែលមានអាយុត្រប់ តាមច្បាប់កំណត់ហើយមានសមត្ថភាពងារជូនអំពើ។ ២-តាមក្រមរដ្ឋប្បញ្ញវណិដី មាននីយចាំ ជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងឡើត។
៧១. និតិបុគ្គល	ក្រុមមនុស្ស បុម្ភលនិង ដែលមានបុគ្គលភាពតិចូច ហើយជាម្មាស់នៃសិទ្ធិ និងការពួកកិច្ច។ ឧ. សមាគម ក្រុមហ៊ុន ។
៧២. និតិបុគ្គលមួលនិធិ	បណ្តុះនៃទ្រព្យសម្បត្តិភាពទាន ដែលត្រូវបានផ្តល់នូវសិទ្ធិ និងការពួកកិច្ច។
៧៣. និតិបុគ្គលយកចំណោះ	និតិបុគ្គល ដែលធ្វើសកម្មភាពនៃការកម្រោងការពួកកិច្ច។
៧៤. និតិបុគ្គលសាជីវកម្ម	ក្រុមដែលមានសមាជិកកំណើនរកចំណោះ ហើយត្រូវបានផ្តល់នូវសិទ្ធិ និងការពួកកិច្ច។

៧៥. <b>និតិបុត្យលសាធារណៈ</b>	ស្ថាប់ន ដែលត្រូវបានបង្កើតឡើង និងត្រូវត្រួល ដោយម្ចាប់សាធារណៈ ដែលមានសិទ្ធិអំណាច ត្រូវការអនុវត្តកិច្ចការរដ្ឋបាល ។
៧៦. <b>និពិកជន</b>	វិធានទាំងឡាយ ដែលត្រូវត្រួលដំឡើងតិច រវាងបុគ្គលិកជន និង បុគ្គលិកជន ហើយមិនបិតព្រោមនិតិសាធារណៈទេ ។
៧៧. <b>និពិកជន</b>	Eng. juridical person under public law Fr. personne publique / personne morale de droit public



## ၃၅

၈၈. <b>បង្កាញពិធ្យាល់</b>	ជន បុព្ទកជន ដែលគើតពីជនមួយពួកទ្រោះត ។
Eng. descendant Fr. descendant	ឧ. ក្នុង ជាបង្កាញពិរបស់ឱ្យពុកម្តាយ ។ ចោរ ជាបង្កាញពិរបស់ដឹងទីតា ។
၈၉. <b>បញ្ជីគណនី</b>	តាមក្រមរដ្ឋប្រវេណី មានន័យថា តារាង ឬ របាយការណ៍ ដែលកត់ត្រា នូវចំណែកចំណូល ចំណាយ ប្រាក់ចំណោះ ឬខាត នៅក្នុងអំឡុងពេល កំណត់ណាមួយ ។
Eng. account record Fr. registre comptable	បញ្ជីត្រួតចាប់អស់ ។
၉၀. <b>បញ្ជីសារពិភ័ណ្ឌ</b>	១-តាមនីយទូទៅ : វត្ថុ ។
Eng. inventory / list of properties Fr. inventaire	២-តាមក្រមរដ្ឋប្រវេណី មានន័យថា កិច្ចសន្យាបញ្ជី កិច្ចសន្យាបញ្ជីពីភាគីម្នាច់ទ្រោះត ដែលជាមួកដើម្បី និងជាមួកទ្រោះតបញ្ជីកិច្ចសន្យាបញ្ជីមួយផ្សេងទ្រោះត មករក្សាទុក ។
၉၁. <b>បញ្ជីបណ្តុះ</b>	អ្នកទ្រួលយកទាន (អំណាយ) ។ តាមក្រមរដ្ឋប្រវេណី មានន័យថា ភាគីម្នាច់នៅកិច្ចសន្យាប្រទានកម្ពស់ ដែលយល់ព្រមទ្រួលយកនូវត្រពូសម្រាតិពិទាយក ដោយមិនផ្តល់តម្លៃបស្ថុង ។
Eng. sub-bailment Fr. sous-dépôt	ការស្វារទ្រឹះនិពុញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់វិញ ។
၉၂. <b>បង្កើត</b>	ឧ. ការបង្កើតសងវត្ថុ ដែលក្នុងបំណុលបានប្រគល់ ឬសង្រាក់ ដែលក្នុងបំណុលបានបង់ ឬបង្កើតសងវត្ថុ ដែលម្នាស់បំណុលកំពង់ប្រើប្រាស់ ឬចែករក្សាប្របែង ទៅក្នុងបំណុលវិញ ឬការបង្កើតសងវិញ នូវត្រពូមរតកដែលអ្នកទានសិទ្ធិខាងសកម្មពិកម្ពស់ បានទ្រួលជាបើដើម ។
Eng. donee Fr. donataire	លិខិត ដែលមានរូបមន្ទឺយ៉ាង្វាត់ ចេញដោយរាជ្យរាជរាជសម្រាប់បញ្ជាក់អំពីសិទ្ធិភាគនៃការបំបស់ប្រុគល ឬក្រុមណាមួយ ។
၉၃. <b>បញ្ជីសម្រាប់សិទ្ធិភាគនៃការបំបស់ប្រុគល</b>	-វិធានច្បាប់ដូចជា ច្បាប់ និងបច្ចបញ្ជាបៀវិញដោយរដ្ឋ ។ -វិធានច្បាប់ដែលទាំងអស់តម្លៃបង្កើតបង់ (តម្រូវឱ្យអនុវត្តតាម) ទោះបីចេញពីប្រភពពណ៌ក់ដោយ (ច្បាប់ សន្តិសញ្ញា...) ។
Eng. certificate of possession Fr. certificat de possession	
၉၄. <b>បច្ច្រាប់អតិយុត្តិ</b>	
Eng. legal norme Fr. norme juridique / règle de droit	

៤៦. <b>បរិបាល</b> Eng. captain / commander Fr. capitaine / commandant	អ្នកដឹកនាំ ត្រួតព្រាត បញ្ជាមុខ ។ ឧ. បរិបាលនាក់ បូយន្ទាប់ជាដើម ។
៤៧. <b>បរិហាររក្សា</b> Eng. defamation Fr. diffamation	ការលើកឡើងនូវទេន្ទីករណី បូការទម្ងាក់កំហុស ដោយអសុទ្ធចិត្ត ដែល នាំឱ្យបែបពាល់ដល់កិត្តិយស បូដល់កិត្តិសុពលនៃបុគ្គលបុស្ថាប់នដោយសំដើរ ទៅប្រព័ន្ធបាន បូការពេលប្រជុំ សាធារណៈ បូតាមលិខិត បុ គំនុរ ទោះជាប្រព័ន្ធបាន ដែល ធ្វើឱ្យរាយ នៅក្នុងសាធារណភន្ត បូដាក់តាំងឱ្យសាធារណភន្តមិនមែន បូតាម ត្រូវបានបញ្ជាក់ថាគារតាមតម្លៃសេវាពេលស្សែន ដែលសម្រាប់សាធារណភន្ត ។ ក្រោះសេច្ញាតិ ដែលទាក់ទងពីឱ្យតុកទោះក្នុង ។
៤៨. <b>ិតុកាត</b> Eng. fatherhood / paternity Fr. paternité	
៤៩. <b>បុត្តិលក្ខណៈ</b> Eng. legal personality Fr. personnalité juridique	ការពេញលាភក្នុង ជាម្មាស់សិទ្ធិ និងការត្រួតពិត្យ ។
៥០. <b>បុត្តិលិកជន</b> Eng. private person Fr. personne privée	បុត្តិលិកជន ដែលមានសិទ្ធិ និងការត្រួតពិត្យទៅក្នុងទំនាក់ទំនងគតិយុត្តិ និងដែល ត្រូវត្រូវបានបញ្ជាផ្ទៃនិតិវិធីការបង្កើត ។
៥១. <b>បុត្តិភាព</b> Eng. affiliation Fr. filiation	ក្រោះសេច្ញាតិ ដែលទាក់ទងពីឱ្យតុកម្តាយ ទៅក្នុងបង្កើតរបស់ខ្លួន ។
៥២. <b>បុព្ទជន</b> Eng. ascendant Fr. ascendant	ជន ដែលកែពិមុនហើយបង្កើតជនម្នាយពួកគេរៀត ។ ឧ. ជីដុន ជីតា ឱ្យតុក ម្នាយ ជាបុព្ទជនរបស់ក្នុង ថែ... ។
៥៣. <b>បុព្ទព្រោតិ</b> Eng. ancestor Fr. ancêtres	១-តាមនៃយទ្ធទោះ : មាននៃយដ្ឋានបុព្ទជន ។ ២-តាមក្រមវឌ្ឍប្បូរសេរណី មាននៃយថា ជន ដែលស្ថិតក្នុងឆ្នាំកំពុងឆ្នាំតិចនៃ ជាន់ខ្លួន ។ ឧ. ជីដុន ជីតា ឱ្យតុក ម្នាយ មាន មិន ជាបុព្ទព្រោតិ របស់ថោះ ក្នុង ក្នុយ... ។ រាល់ស្ថាដែរបស់មនុស្ស និងរាល់ដែលរបស់ចម្លជាតិ ដែលមានចិត្ត វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ សិល្បៈ បុស្ថាប់ ដែលផ្លូវដែលបានការបង្កើត នៃការវិវត្តរបស់អរិយធិ បុរបស់ចម្លជាតិ ។
៥៤. <b>បេតិកភណ្ឌវប្បធម៌</b> Eng. cultural heritage Fr. patrimoine culturel	បញ្ជី បុតាការងមុំបំនុំន និងឈ្មោះ ថ្វី ខែ សម្រាប់បើក្នុងម្នាយផ្លូវ ដោយ គិតតាមដំណើរវេន្ទោះតាមការបង្កើត ។
៥៥. <b>ប្រពិទិនសិរិយភាព</b> Eng. calendar year / solar calendar Fr. année civile	

៤៦.	<b>ប្រធិសិទ្ធិ</b>	បុគ្គល ដែលទទួលបន្ទាន់សិទ្ធិ ការត្រួតពិច្ចពីបុគ្គលដៃទេ ។
	Eng. successor Fr. ayant cause	
៤៧.	<b>ប្រធិសិទ្ធិដោយថ្មីក</b>	បុគ្គល ដែលទទួលបន្ទាន់សិទ្ធិមួយ ប្រចើនជាកំណត់ ដែរកាមមួលហេតុនឹមួយទេ ។
	Eng. particular successor Fr. ayant cause à titre particulier	
៤៨.	<b>ប្រធិសិទ្ធិសាកល</b>	បុគ្គល ដែលទទួលបន្ទាន់សិទ្ធិ និងការត្រួតពិច្ចទូទៅ ពីបុគ្គលដៃទេ ។
	Eng. universal successor Fr. ayant cause à titre universel / ayant cause universel	
៤៩.	<b>ប្រទាយកម្ម</b>	កិច្ចសន្យា ដែលភាគីម្នាច់បង្ហាញនេះផ្តល់ឱ្យភាគីម្នាច់ឡើង នូវត្រពេសម្បតី ដោយមិនយកថ្វេ ហើយភាគីម្នាច់ឡើងឡៅតែយល់ព្រមទទួល។
៩០០.	<b>ប្រធានសក្តី</b>	ព្រំតិការណ៍ ដែលកើតឡើងក្រោពិនិត្យនេះមិនអាចបានស្ថានជាមុន និងមិនអាចជួល៖បាន។
៩០១.	<b>ប្រធិភោគ</b>	១-ការធានា ដល់ម្នាស់បំណុលក្នុងការប្រមូលតណ្ហាយរបស់ខ្លួនមកវិញ ។ ២-មធ្យាបាយមួយដើម្បីធានាការសងការត្រួតពិច្ច ។
៩០២.	<b>ប្រាក់កក់</b>	១-ប្រាក់ ដែលបង់ដោយអ្នកទិញឡើងត្រូវការប្រាក់បន្ថែមដើម្បីតាមកិច្ចសន្យាដើម្បីធានាសិទ្ធិរបស់ខ្លួនក្នុងការរំលោយកិច្ចសន្យា ។ ២-ប្រាក់បង់សម្រាប់ធានាការដូលវត្ថុ ស្តីមួយ ហើយត្រូវសងវិញ នៅពេលប្រគល់វត្ថុនោះ ត្រឡប់ឱ្យវិញ ដោយត្រូវការខ្ចោចខាត ។



## ច ៣ ន

<p><b>៩០៣. ដលຜម្ចជាតិ</b></p> <p>Eng. natural fruits / natural produce Fr. fruits naturels</p>	<p>១-វត្ថុ ដែលកែតទីនឹង ហើយត្រូវបានធ្វើលទ្ធកម្ម តាមវិធីប្រើប្រាស់តាមទាំងអស់ ២-ផលិតផល ដែលកែតអំពីដីដី ប្រភពសត្វស្អោក ដែលកែតពីមេបាទាមកទាំងអស់</p>
<p><b>៩០៤. ដលប្រយោជន៍ពិសេស</b></p> <p>Eng. special benefit Fr. avantages spéciaux</p>	<p>ម្រោច ដែលបុគ្គល (សន្លិតិជន) បានទទួលជាប្រទានកម្ម នៅក្នុងឱកាសអាពាហ៌ពិចារណា ប្រហែតការណ៍ដោយទេរ៉ែត ប្រដើមវិមុលផនវេដីរោងរស់នៅ បុ ដែលបានទទួលជាអង់យេទានពីមេបាទាមកទាំងអស់។</p>
<p><b>៩០៥. ដលស្តីរិល</b></p> <p>Eng. lawful fruit / income of capital Fr. fruits civils</p>	<p>ប្រាក់ ប្រវត្តុដោយទេរ៉ែត ដែលទទួលជាថ្មីរចំពោះការប្រើប្រាស់ណាមួយ។ ឧ. ការប្រាក់ ប្រុណ្ណោលផ្ទះជាជីម។</p>
<p><b>៩០៦. ដលុបរភាព</b></p> <p>Eng. usufruct Fr. usufruit</p>	<p>សិទ្ធិប្រើប្រាស់ និងអារ៉ែយដលលើអចលនវត្ថុ ដែលជាកម្មសិទ្ធិអ្នកដៃទេក្នុងអំឡុងពេលមានកំណត់ណាមួយ ដែលមិនឱ្យលើសពីមួយជីវិតរបស់ដលុបរភាព។</p>
<p><b>៩០៧. ដលុបរភាពី</b></p> <p>Eng. usufructuary Fr. usufruitier</p>	<p>បុគ្គល ដែលទទួលបានដលុបរភាព។</p>
<p><b>៩០៨. ពិនិយស្តីរិល</b></p> <p>Eng. civil fine Fr. amende civile</p>	<p>ទណ្ឌកម្មមួយប្រពេទ ដែលកំណត់ឱ្យអ្នកប្រព្រឹត្តខុសនិងបញ្ជីនៅផ្លាច់បែងប្រជុំដី បង់ប្រាក់ពិនិយស្តីរិល តាមចំនួនណាមួយជាកំណត់។</p>
<p><b>៩០៩. ព្យាករ</b></p> <p>Eng. foresee Fr. prévoir</p>	<p>ធើឱ្យប្រាកដ ឱ្យជាកំឆ្លាស់ ទាយ។</p>
<p><b>៩១០. ព្យាកុលភាព</b></p> <p>Eng. merger of rights Fr. confusion</p>	<p>១-ករណី ដែលកម្មសិទ្ធិ បុសិទ្ធិប្រព្រឹត្តក្រុងដោយទេរ៉ែត ដែលមានលើវត្ថុទំនួយផ្តាក់ទៅលើបុគ្គលទៅម្នាក់ បុករណី ដែលសិទ្ធិប្រព្រឹត្តក្រុងក្រោពីកម្មសិទ្ធិ និងសិទ្ធិដោយទេរ៉ែត ដែលមានកម្មវត្ថុជាសិទ្ធិប្រព្រឹត្តក្រុងនោះ ផ្តាក់ទៅលើបុគ្គលទៅម្នាក់។ ២-មធ្យាបាយរលកតាតពីក្រុងក្រោពីកម្មសិទ្ធិប្រព្រឹត្តក្រុងនោះ ដែលជនម្នាក់ប្រមូលឱ្យមួលមកលើដែនឹងទៅម្នាក់នូវគុណភាពជាម្នាក់បំណុលដែន និងក្នុងបំណុលដែន។</p>
<p><b>៩១១. ភតិកៈ</b></p> <p>Eng. lessee Fr. preneur / locataire</p>	<p>ភតិម្នាងនៃភតិស្សា ដែលសន្យាថានឹងបង់ថ្មីលើដីជាថ្មីរួមឱ្យនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអារ៉ែយដលពីវត្ថុណាមួយរបស់ភតិកៈ។</p>

១១៣. <b>កតិបតិ</b>	ភាគីម្នាច់នៃកតិសង្ហា ដែលសង្សារា ឱ្យកតិក៖ ប្រើប្រាស់ និងអារ៉ែយ ផលពិវិត្តណាមួយដោយយកថ្វូលូល ។
១១៤. <b>កតិសង្ហា</b>	ភិច្ចសង្សាមួយ ដែលភាគីម្នាច់ឱ្យភាគីម្នាច់ទេរំត ប្រើប្រាស់ និងអារ៉ែយ ផល ពិវិត្តណាមួយដោយយកថ្វូលូល ។
១១៥. <b>ភាគហម្បុង</b>	ភាគនៃត្រពូសម្បត្តិរបស់មតកជន ដែលបង្កើតឡើតិច្ចាល់ បុគ្គលិក ម្នាយ បុជិដ្ឋន ឯធតា និង សហព័ន្ធរបស់មតកជននៅ៖ អាជីវកម្មទាន តាម <sup>1</sup> ការកំណត់របស់ថ្វាប់ ។
១១៦. <b>ភាគធានា</b>	១-ប្រមុខបេសកកម្មការទូទៅតម្លៃកំណើន នៅជាអចិន្ត្រូយ៉ែអមក្រសួងការ បរទេស ។
	២-សមាជិកបេសកកម្មការទូទៅមួលបន្ទុកទូលូលខុសត្រូវជាប្រមុខបេសក- កម្ម ការទូទៅស្ថិតិ គុងករណីអវត្ថមនរបស់ប្រមុខបេសកកម្មការទូទៅ ។
	៣-តាមក្រមរដ្ឋប្បរៈណី មាននឹងយថា មត្តិការទូទៅ ដែលទូលូលភាគកិច្ចជាប្រើប្រាស់ត្រូវបាន ប្រចាំស្អានទូទៅ ។



១១៦.	<b>មតិក</b>	ប្រព័ន្ធសម្បត្តិជាកេរទាំងឡាយ ដែលបុគ្គលម្នាក់ (មតិកជន) ឬនាមឈរលំទូកក្រាយពេលស្អាប់ ។
១១៧.	<b>មតិកជន</b>	ជន ដែលបានស្អាប់ទៅបើយ ។
១១៨.	<b>Eng. deceased Fr. défunt</b>	
១១៩.	<b>មតិកសាសនា</b>	លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមច្រោង ដែលកំណត់ដោយច្បាប់ ដើម្បីសំដែងផ្លូវបានក្រាយ អំពីការចាត់ចែងប្រព័ន្ធសម្បត្តិរបស់ខ្ពស់ជាអភិទ្ធក់ បន្ទាប់ពីមរណភាព ។
១១៩.	<b>មហាម្មាយ</b>	សេចក្តីនាសាត់បង់ ។
	<b>Eng. destruction Fr. destruction</b>	
១២០.	<b>មហាស្តីបាតសមាជិក</b>	១-ការប្រជុំពេញអង្គ របស់នឹងបុគ្គលសាធិវកម្ម ដែលធ្វើឡើងរវាងសមាជិកដើម្បីអនុម័តកិច្ចការសំខាន់ៗរបស់នឹងបុគ្គលនោះ ។ ២-អង្គការសម្រេចថ្នាក់ខ្លស់បំផុត និងបុគ្គលសាធិវកម្ម ដែលចូលរួមដោយសមាជិក ដើម្បីសម្រេចកិច្ចការសំខាន់ៗរបស់នឹងបុគ្គលនោះ ។
១២១.	<b>មាត្រដាន</b>	រដ្ឋាភិបាល ខ្លួន កម្រិត បែប ប្រភេទ ដែលជាមួយដ្ឋាននៃការវិនិច្ឆ័យ ។
	<b>Eng. criteria / standard Fr. standard / échelle</b>	
១២២.	<b>មូលបច្ចេកទេរស័ព្ទ</b>	ប័ណ្ណ ដែលតាំងការឱ្យសិទ្ធិលើកម្មសិទ្ធិរបស់ម្នាស់ប័ណ្ណនោះទៅលើក្រុមហ៊ុន (ឧ.ប័ណ្ណហ៊ុន) តាំងការឱ្យតាក់ទំនងដោយកត់ណានៅឯង រវាងម្នាស់ប័ណ្ណនោះ និងក្រុមហ៊ុន ប្រជាកិតាល (ឧ.ប័ណ្ណរតនាការ) ប្រតាំងការឱ្យសិទ្ធិដោយឡើងឡើងតាមរបស់ម្នាស់ប័ណ្ណនោះ ។
១២៣.	<b>មូលបច្ចេកទេរស័ព្ទយោង</b> <b>(អបករណីអាជីវកម្មរបាយ)</b>	១-តាមក្រុមរដ្ឋប្រជាធិបតេយ្យ មានន័យថា មូលបច្ចេកទេរស័ព្ទយោង ដែលតាំងការឱ្យដល់ប្រយោជន៍ (សិទ្ធិ) ជាប្រព័ន្ធសម្បត្តិ និងដែលត្រូវការធ្វើ ប្រការអនុវត្តន៍វសិទ្ធិត្រូវតែធ្វើតាមមូលបច្ចេកទេរស័ព្ទ ។ ២-តាមច្បាប់សិទ្ធិពីគ្រប់គ្រងស្ថានជនាការ និងកិរញ្ញវត្ថុ ប័ណ្ណ ដែលធ្វើឡាយឡើងពីរដ្ឋ គ្រប់គ្រងស្ថានជនាការ និង កិរញ្ញវត្ថុ ប្រក្សាហិរញ្ញវត្ថិយោគ ដើម្បីខ្ចីបុលប្រាក់ពីសាធារណជនតាមរយៈពេលកំណត់ និងអត្រាការប្រាក់ច្បាប់ច្បាប់ គឺជាប័ណ្ណតាំងការឱ្យដល់ប្រយោជន៍ (តាំងការឱ្យដល់ប្រយោជន៍) ដែលអ្នកការអាជីវកម្មរបាយទៅលើក្រុមហ៊ុននោះ គ្រប់គ្រងដោយច្បាប់ ។
	<b>Eng. negotiable instrument Fr. valeurs mobilières</b>	មូលបច្ចេកទេរស័ព្ទយោង ។

		តណ្ហទេយ្យមានដូចជា ប័ណ្ណរតនាតារ សញ្ញាប័ណ្ណ ប័ណ្ណបេង្គា ។
១២៤.	<b>មូលហេតុគិយុត្តិ</b> Eng. legal basis Fr. motifs légaux / cause juridique	មូលដ្ឋាន ដែលធ្វើឱ្យសកម្មភាពជាកំណាកំណាមួយ មានភាពត្រឹមត្រូវ តាមច្បាប់ ។ ឧ. សិទ្ធិផ្តល គឺជាមូលហេតុគិយុត្តិនៃការកាន់កាប់របស់ភពិក៖ ១-ភាពពុំមានអារុកភាពតាមផ្លូវច្បាប់ នៃសកម្មភាពគិយុត្តិ ដែលផ្តូយនឹង បញ្ជាផ្លូវការ នៅពីរដីនៃបណ្តឹង ។ ២-ទេរូកម្ម ដែលប្រកាសដោយថ្វីក្រមលូបបំបាត់ថាលជាប្រពិសកម្មនៃ លិខិតគិយុត្តិ មិនបានបំពេញលក្ខខណ្ឌដែលច្បាប់កំណត់ ប្រសកម្មភាព ណាមួយដែលផ្តូយពីរដីនេច្បាប់ ។
១២៥.	<b>មេដារ</b> Eng. nullity Fr. nullité	

## ន ខ

១២៦. រតនសម្បត្តិ	១-តាមនឹងយថ្នូទ័រ : វត្ថុ ដែលមានពេលវេលា
Eng. ancestral heirloom Fr. souvenir de famille	២-តាមក្រមរដ្ឋប្រជាធិបតេយ្យ មាននឹងយថ្នូទ័រ ដែលជាកៅរ ដីណែលពីបុព្ទដន្ត ។
១២៧. រួបវត្ថុបុគ្គល	មនុស្សពិតតាមផ្លូវជាតិ ដែលធ្វើឱ្យនឹងនិតិបុគ្គល ។
Eng. natural person Fr. personne physique	
១២៨. រូបឃុំ	ឯកសារណ៍កំណត់ដោយច្បាប់ ដែលប្រើប្រាស់ជាមធ្យាពាយសម្រាប់ដោះដី ។
Eng. money Fr. monnaie	ខ. ប្រកែវរៀល ជាបុរិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ។
១២៩. លក្ខនិក:	លិខិតបញ្ជីនិតិបុគ្គល ដែលមានមុខនឹងទ្វេសចាំបាច់ ឬទំនាក់ទំនង អំពីចំណុច សំខាន់ៗដូចជា គោលបំណង នាមករណី ទីតាំងនៃទីស្តាកការកណ្តាល ។
Eng. memorandum and articles of association / by(e)-laws Fr. statut	
១៣០. លទ្ធផល	១-ការទទួលបាន ។
Eng. acquisition Fr. acquisition	២-ការបានទទួលជាមួយសំខីះនៃវត្ថុណាមួយ ដោយការររបស់ខ្លួនគឺ ដោយទិញ បូជាយដូរកី ។
១៣១. លិខិតយច្ចារកូត	លិខិត ធ្វើឡើងតាមរូបមន្ត្រូច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យប្រពិបតេមុខងារនេះ ។ តាមនឹងយច្ចារកូតគឺ លិខិតទាំងឡាយ ដែលរៀបចំឡើងដោយសារការ ។
Eng. authentic deed Fr. acte authentique	
១៣២. លិខិតងកជន	លិខិតទាំងឡាយណា ដែលបង្កើតឡើងដោយបុគ្គលិកជន ដោយមានចុះហត្ថលេខា ប្រសាមមេដែល ។
Eng. private deed Fr. acte sous-seing privé	

## ៥

### ១៣៣. វត្ថុចម្លោង

Eng. principal thing  
Fr. chose principale

វត្ថុ ដែលជាពីរប្រធាននៃវត្ថុទាំងអស់ ។

### ១៣៤. វត្ថុចំណុះ

Eng. accessory thing  
Fr. chose accessoire

វត្ថុ ដែលមិនជាសមាសភាពនៃវត្ថុចម្លោង ហើយដែលកម្មសិទ្ធិករនេះវត្ថុចម្លោង បានភាពថា នឹងការប្រើប្រាស់ទៅនឹងវត្ថុចម្លោង ក្នុងគោលបំណងសេដ្ឋកិច្ច នៃវត្ថុចម្លោងជាបន្ទូបន្ទាប់ ។

### ១៣៥. វិការ៖

Eng. defect  
Fr. vice / défaut

ការប្រើប្រាស់បានពីភាពប្រកតិ ។

### ១៣៦. វិធានីរោះ

Eng. occupation  
Fr. profession

មុខតំណែង មុខការ របស់ប្រជាធិបតេយ្យ ។

### ១៣៧. វិសាលភាព

Eng. scope  
Fr. étendue

ទំហំ ភាពទូលំទូលាយ ភាពលាតសត្វិ៍ ។

### ១៣៨. វិសុធន្តូបនិក

Eng. sequesterator /  
sequestration  
Fr. séquestre

១-ជនដែរក្បាន់វត្ថុ ដែលកំពុងមានវិវាទ ។

២-ការប្រគល់វត្ថុ ដែលកំពុងមានវិវាទទៅឱ្យតតិយជនណាម្មាក់ដែរក្បា ។



## ៩៥

១៣៩.	<b>សកម្មភាព</b>	តាមក្រមរដ្ឋប្រវិធាននីយថា ការបង្ហាញផ្តល់ជាបន្ទុជាងកតាកាតី ។
	Eng. act Fr. acte	
១៤០.	<b>សកម្មភាពសូល</b>	សកម្មភាព ដែលធ្វើឡើងប្រចាំពាណិជ្ជកម្ម ដោយម្ចាប់ និងមានអាជីវការតាមដឹងម្ចាប់ ។
	Eng. valid act Fr. acte valuable	
១៤១.	<b>សកម្មភាពធម៌កតាកាតី</b>	សកម្មភាព ដែលបង្កើត កែវប្រ ប្រាំលត្ត់នូវការត្រួតពិច្ច ដោយការបង្ហាញផ្តល់នៅក្នុងតាមកិច្ចសន្យា ប្រតាមបញ្ជាផ្លូវត្រូវនីមួយៗ ដែលបានទទួលតាមកិច្ចសន្យា ប្រតាមបញ្ជាផ្លូវត្រូវនីមួយៗ ។
	Eng. unilateral act Fr. acte unilatéral	
១៤២.	<b>សច្ងាសុមិត</b>	១-ការយល់ព្រមទទួលស្ថាល់ ដែលមានអាជីវការប្រព័ន្ធសកម្ម ។ ខ.ត្រួតពិច្ចម្នាក់ (១៨ឆ្នាំ) ធ្វើកិច្ចសន្យាមួយ កិច្ចសន្យានេះមិនពេញលក្ខណៈម្ចាប់ទេ ។ តែបើត្រួតពិច្ចនេះ ធ្វើកិច្ចសន្យានេះ ក្រោយពេលវាតំពោរឲ្យ (១៨ឆ្នាំ) កិច្ចសន្យានេះ ត្រូវបានកិច្ចសន្យាបញ្ចប់ទេ ។
	Eng. ratification Fr. ratification	២-ការទទួលស្ថាល់របស់ភាគី ចំពោះសកម្មភាពបណ្តឹង ដែលបានធ្វើឡើង ដោយបុគ្គលិ៍ដែលខ្លះសិទ្ធិតាំងរាយដោយអាណាពិត ហើយការទទួលស្ថាល់នេះ ត្រូវមានអាជីវការប្រព័ន្ធសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង ។ ការធ្វើនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនទៅឱ្យសន្តិដែនម្នាក់ ប្រចិននាក់ តាមផ្តល់បន្ទុកសិទ្ធិ ។
១៤៣.	<b>សន្និកម្ម</b>	ជន ដែលទទួលបន្ទុកសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្និកម្ម ។
	Eng. succession Fr. succession	
១៤៤.	<b>សន្និជន</b>	ជន ដែលទទួលបន្ទុកសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្និកម្ម ។
	Eng. successor Fr. héritier	
១៤៥.	<b>សមត្ថជន</b>	ជនទាំងឡាយ ក្រោពិជននៅក្រោមអាណាពិត និងក្រោពិជននៅក្រោមបិត្តបត្តម និងអនិតិជន លើកលេងអនិតិជន ដែលទទួលបានអត្ថាជីនភាព ។
	Eng. person of full capacity Fr. capable / personne capable	
១៤៦.	<b>សមត្ថភាព</b>	លក្ខណៈម្នាស់ត្រូវបានបញ្ជាក់ ដែលត្រូវដោយម្ចាប់ម្រាមៗ : -លក្ខណៈម្នាស់ត្រូវ ដែលអាចត្រូវបានបញ្ជាក់ និងការត្រួតពិច្ច (សមត្ថភាពទទួលសិទ្ធិ) ។ -លក្ខណៈម្នាស់ត្រូវ ដែលអាចយល់ដឹង និងវិនិច្ឆ័យបានអំពីលទ្ធផលតាម
	Eng. capacity Fr. capacité	

		<p>ផ្លូវធាប់ នៃសកម្មភាពរបស់ខ្លួន (សមត្ថភាពខាងក្រោម) ។</p> <p>-លក្ខណៈសម្រាតិ ដែលអាចធ្វើឱ្យសកម្មភាពរបស់ខ្លួន មានភាពការពាយជ្លូវកាប់ (សមត្ថភាពក្នុងការធ្វើសកម្មភាព) ។</p>
១៤៣.	<b>សន្តិសញ្ញា</b> Eng. treaty Fr. traité	<p>កិច្ចព្រមព្រំដែន្តីរដាតិ ដែលធ្វើឡើងជាបាយលក្ខណ៍អក្សរវាងរដ្ឋិសន្តិសញ្ញា រវាងរដ្ឋិសន្តិសញ្ញាការអនុរដាតិ ប្រវាជអនុការអនុរដាតិ និងអនុការអនុរដាតិ ហើយស្ថិតនៅក្រោមការគ្រប់គ្រង នៃនឹតិអនុរដាតិសាធារណៈ ទៅបីជាកិច្ចព្រមព្រំដែន្តីនោះមានយោងដាមីក់ជាបាយ (មួលឯក សន្តិសញ្ញា អនុសញ្ញា កតិកាសញ្ញា...) ដើម្បីបង្កើតអាជីវការតាមឱ្យត្រួតពិនិត្យ ។</p>
១៤៤.	<b>សមាសភាពនៃវត្ថុ</b> Eng. components of a thing Fr. biens composants / composant d'une chose	<p>ភាពនៃវត្ថុ ដែលរួមបញ្ចូលជាហត្ថវត្ថុទៅមួយ ហើយដែលមិនភាពចំណេះចំការណ៍ដោយមិនបំបែកវត្ថុនោះ ប្រដាយមិនធ្វាស់លក្ខណៈដើមនៃវត្ថុនោះ ។</p> <p>ឧ. អគារសំណងដែលសង់លើដើម្បីហើយមិនអាចចូរកវត្ថុដោយ ប្រពុជដែលសាបិជិជីជាសមាសភាពនៃវត្ថុ ។</p>
១៤៥.	<b>សហគមនី</b> Eng. community Fr. communauté	<p>១-ដើម្បីរាជ្យយត្តា ប្រជុំភូមិ ប្រតាំបន់ ដែលអ្នកស្រួលប្រកបរបរចូលយត្តា ។</p> <p>២-ក្រុមមនុស្ស ដែលមួយរដ្ឋបានចំណេះចំងារ នៅក្នុងប្រជាធិបតេយ្យ ។</p> <p>ឧ.សហគមនីចិត្តធម្មតិ សហគមនីជនជាតិភាគពិច នៅតាំបន់ព្រៃកដំបី ជាថ្មីប្រជាធិបតេយ្យ ។</p>
១៥០.	<b>សហពុក</b> Eng. spouse Fr. conjoint(e)	<p>បី ប្រព័ន្ធ ប្រទេសបី ទាំងប្រព័ន្ធដែលទទួលបានប៉ាន់ជាសហពុកនេះ ក្រោយពីបានចុះបញ្ជីអាទាប់ពិពាប់ត្រីមត្រីតាមច្បាប់ ។</p>
១៥១.	<b>សហសន្តិស័យ</b> Eng. co-successor Fr. co-héritier	<p>អ្នកដែលត្រូវចូលរួមក្នុងការថែកមនតែកណាមួយ (ម.ន. សន្តិស័យ) ។</p>
១៥២.	<b>សាខាព្យាតិ</b> Eng. collateral relative Fr. collatéraux	<p>ព្យាតិ ដែលបែកចេញជារំលាសពីអ្នកបង្កើតរួម ដូចជាបងប្អូនបង្កើត មិនមានភូយ បងប្អូនជិះធម្មយ ។</p>
១៥៣.	<b>សាងនភាព</b> Eng. solvency Fr. solvabilité	<p>ភាពដែលអាចសងបំណុលទាំងអស់ តាមការកំណត់ត្រាដែល ។</p>
១៥៤.	<b>សារការី</b> Eng. notary public Fr. notaire	<p>មត្តិសាធារណៈ ដែលមានមុខងារធ្វើឱ្យិតយថ្នាក់អតិថិជន ពិតប្រាកដត្រីមត្រី ធានាកំបរងអំពីកាលបរិច្ឆេទពម្លេ រក្សាទុក និងចេញសេចក្តីម្មង់យថ្នាក់នៃឱ្យិតទាំងឡាយដែលត្រូវតែឱ្យមានការបញ្ជាក់ ។</p>

១៨៥.	<b>សារវត្ថុ</b>	ដែលមានសារប្រយោជន៍ ដែលសំខាន់ជាមួលដ្ឋាន ប្រកបដោយខ្លឹមសារ ។
១៨៦.	<b>សិទ្ធិយាត់ទុក</b>	សិទ្ធិប្រាតិភាពប្រពុករួមមួយប្រភេទ របស់អ្នកការងារបាបរវត្ថុអ្នកដែល ដែលមានសិទ្ធិលើបំណុល ក្នុងការយាត់ទុករវត្ថុនេះ រហូតដល់ពេលដែលខ្លួនបានទទួលការសងចំពោះសិទ្ធិលើបំណុល ។
១៨៧.	<b>សិទ្ធិផ្ទូលអចលនវត្ថុ</b>	សិទ្ធិផ្ទូលអចលនវត្ថុ ដែលមានរយៈពេលបាបពី ១ឆ្នាំទីនៅទៅ ១
១៨៨.	<b>សិទ្ធិផ្សេងៗអចិត្តីកុំពិតិក</b>	សិទ្ធិគ្រប់គ្រងដោយចំពោះលើវត្ថុ ដែលអាចអេសាងចំពោះបុគ្គលដែលទេរសៀវភៅ ។
១៨៩.	<b>សិទ្ធិប្រពុករួមមួយប្រភេទ</b>	សិទ្ធិប្រពុករួមមួយប្រភេទ រួមមាន សិទ្ធិយាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំហឿង្វេតក និងសិទ្ធិប្រាតិភាពដោយអនុប្បញ្ញទានដែលត្រូវបានបង្កើតឡើងដើម្បីជាការការពួកឱ្យ ។
១៩០.	<b>សិទ្ធិប្រើប្រាស់</b>	សិទ្ធិអារ្យយដល់អចលនវត្ថុ ត្រូវមកប្រើប្រាស់នៅលើសំណើតិច្ឆុកបាន សិទ្ធិ និងគ្រូរបស់ខ្លួន ។
១៩១.	<b>សិទ្ធិលើការបញ្ចាំ</b>	សិទ្ធិការងារបាបរវត្ថុ ដែលបានពិភ័ណ៌បំណុល បើ តតិយដនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនទិវត្ថុនេះ ដោយមានអាជីវការជាម្នាស់បំណុលដោយឡើងឡើត ។
១៩២.	<b>សិទ្ធិអារ្យយនោះ</b>	សិទ្ធិការងារបាបរវត្ថុ មួយចំណោកនៃអារ្យការត្រូវមកប្រើប្រាស់នៅលើសំណើតិច្ឆុកបាន និងគ្រូរបស់ខ្លួន ។
១៩៣.	<b>សិល្បៈការ</b>	ដលទានំពុងដែលកែតមកពីស្ថាដែមនុស្ស ។
១៩៤.	<b>សុពលភាព</b>	ការ៖ មានអាជីវការអនុវត្តតាមផ្លូវច្បាប់ ។
១៩៥.	<b>សេវការ</b>	១-សិទ្ធិប្រពុករួមមួយប្រភេទ សំដោទៅលើសិទ្ធិប្រើប្រាស់ដើរបស់អ្នកដែលសម្រាប់ជាប្រយោជន៍ ដល់ដើរបស់ខ្លួន ដោយយោងតាមគោលបំណងដូចជាបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត ។ ២-បន្ទុកដែលផ្តុកលើអចលនវត្ថុមួយ (ដីបេរិ បុជីរក្រាម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយឡើត (ដីបេរិ បុជីលើ) ដែលជាកម្ពស់សិទ្ធិការ

		ផ្សេងទេរំត ។ ឬ ថ្លែកប្រាមមានសេវភាព ខាងចន្ទូលទីកន្លែងផ្សេងៗ ។ ថ្លែកប្រាមហេរោគ ថ្លែកប្រជី ហើយថ្លែកលើហេរោគ ថ្លែកប្រិ ។ ១-ស្ថាប័នដែលទទួលបន្ទុកអនុវត្តកិច្ចការរដ្ឋបាលសាធារណៈ ។ ២-តាមក្រមរដ្ឋប្បញ្ញរៀនីនេះ មាននៅម៉ាតា ស្ថាប័នសាធារណៈ ដែលម្វាប់ ការងារប្រគល់សំណងមួយ ។
១៦៩.	<b>ស្ថាប័នរដ្ឋបាល</b>	
	Eng. administrative governmental institution	
	Fr. institution administrative	
១៦១.	<b>ស្ថុក្តីនធុតា</b>	ការស្តុក្តី ដែលក្នុងនោះអាចជាអនិតិជន ឬ និតិជន ដោយមិនកាត់ជាថ្មាន ព្រាណិភាពពីខ្លួនម្នាយបង្កើត ហើយការស្តុនេះគ្រូសម្រេចដោយតុលាការ ។
១៦២.	<b>ស្ថុក្តីពេញលេញ</b>	ការស្តុអនិតិជន ដែលមានអាយុក្រោមធម្មោយកដ្ឋីជាក្នុងស្តុ ដោយបញ្ចប់ ព្រាណិភាពជាម្នាយនិងព្រាណិភាពហើយពីនេះខ្លួនម្នាយបង្កើត ហើយការស្តុនេះ គ្រូសម្រេចដោយតុលាការ ។
១៦៣.	<b>សិការ</b>	ការសំដែងដ្ឋាន: ដែលបុគ្គលម្នាក់បានបញ្ហាបានការយល់ព្រមរបស់ខ្លួន ចំពោះសំណើដែលបុគ្គលដៃបានស្មើមកខ្លួនដើម្បីបង្កើតកិច្ចសន្យា ។
		↔↔↔↔↔

## ៩

<p><b>១៧០. ហានិភ័យ</b></p> <p>Eng. risk Fr. risque</p>	<p>ការប្រចាំយីនឹងការខូចខាត ប្រការធាតុបង់ ។</p>
<p><b>១៧១. ហិតូបត្តម</b></p> <p>Eng. partial guardianship / curatorship Fr. curatelle</p>	<p>ការគ្រប់គ្រងលើជនដែលមានសមត្ថភាពពិចត្តមនេកក្នុងការយល់ដើរ និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវរៀបចំកម្ពុជាបារបស់ខ្លួន ដោយសារមានវិបត្តិផ្ទៃកបញ្ជាស្អារតី ។</p>
<p><b>១៧២. ហិតូបត្តមក់</b></p> <p>Eng. curator Fr. curateur</p>	<p>ជនដែលតុលាការមាត់តាំងឱ្យអនុវត្តហិតូបត្តម (ម.៣. ហិតូបត្តម) ។</p>
<p><b>១៧៣. ហិបូវ៉ែតក</b></p> <p>Eng. hypothec Fr. hypothèque</p>	<p>សិទ្ធិប្រាណិភ័យប្រព័ន្ធក្នុងប្រកបដែលមានសមត្ថភាពពិចត្តមនេកក្នុងការយល់ដើរបស់ខ្លួន ដោយមានអាជីវការជាងម្នាស់បំណុលដោយប្រើប្រាស់ ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាណិភ័យនៃការពិចារណាប្រព័ន្ធដូចជាប្រាណិភ័យក្នុងបំណុល ប្រតិបត្តិជនដោយមិនធ្វើការការការការបំណុល ហើយបានបង្កើតឡើង រវាងម្នាស់បំណុល និងក្នុងបំណុល ដោយសារការជួញដាក់និរន្តរ ដែលមានប្រកបដាក់ក្នុងកម្រិតនៃចំនួនអតិបរមា ។</p>
<p><b>១៧៤. ហិបូវ៉ែតកធានាបំណុល អំណុល</b></p> <p>Eng. hypothec for floating debt Fr. hypothèque garantissant la dette flottante</p>	<p>ហិបូវ៉ែតកម្នុងប្រកបដែលអាចបង្កើតឡើង រវាងម្នាស់បំណុល និងក្នុងបំណុល ដោយសារការជួញដាក់និរន្តរ ដែលមានប្រកបដាក់ក្នុងកម្រិតនៃចំនួនអតិបរមា ។</p>

## ៤៩

១៧៥.	<b>អង្គហេតុ</b> Eng. fact Fr. fait	រឿងហេតុ ដែលកែតឡើងនាំឱ្យមានបច្ចុប្បន្ន គិតយុត្តិ ជាកំណត់ ។
១៧៦.	<b>អចលនវត្ថុ</b> Eng. immovable / real estate Fr. immeuble	- ឯធមី និងវត្ថុជាប់នៅនឹងដី ហើយមិនអាចធ្វាស់បញ្ជូន ទិន្នន័យបានដូចជាអារារសំណង់ ដីលក់រត្តជាតិ ។ ល ។ - សិទ្ធិប្រព័ក្ស បុសិទ្ធិភណ្ឌិកលើអចលនវត្ថុ និង ចលនវត្ថុទាំងឡាយ ដែលច្បាប់បានកំណត់ថា ជាអចលនវត្ថុ ។
១៧៧.	<b>អច្ចួយទាន</b> Eng. testamentary gift Fr. legs	ប្រទានកម្ម ដែលម្នាស់បណ្តាំធ្វើឡើងនូវឱ្យមនុស្សម្នាក់ បុប្រើននាក់នូវប្រព័សម្រោតឯកសារ របស់ខ្លួនតាមរយៈមតកសាសន៍ ។
១៧៨.	<b>អច្ចួយទានមានកំណត់</b> Eng. specific testamentary gift Fr. legs à titre particulier	ប្រទានកម្ម ដែលកំណត់ប្រព័សម្រោតឯកជាក់លាក់ ឡើងនូវឱ្យមនុស្សម្នាក់ បុប្រើននាក់ តាមរយៈមតកសាសន៍ ។
១៧៩.	<b>អច្ចួយទានសកល</b> Eng. residuary testamentary gift / universal testamentary gift Fr. legs à titre universel / legs universel	ប្រទានកម្ម ដែលម្នាស់បណ្តាំធ្វើឡើងនូវឱ្យមនុស្សម្នាក់ បុប្រើននាក់នូវប្រព័សម្រោតឯកសារ ទាំងអស់ បុម្ភយដ្ឋឹក ដែលកំណត់ឡើងនាក់តាមភាពតាមរយៈមតកសាសន៍ ។
១៨០.	<b>អច្ចួយលាក់</b> Eng. testamentary donee Fr. légataire	បុគ្គលិោនដែលបានទទួលអច្ចួយទាន ។
១៨១.	<b>អច្ចាស្ស</b> Eng. impending danger Fr. danger imminent	គ្រោះថ្នាក់ ដែលបារៀបនឹងកែតឡើងយ៉ាងពិតប្រាកដ ។
១៨២.	<b>អខ្សស្សិត្តិ</b> Eng. indivisible joint-ownership Fr. mitoyenneté	ស្ថានភាពនៃជន ដែលមានកម្មសិទ្ធិលើដីជាប់ត្រា មានកម្មសិទ្ធិរម ដោយមានភាពអវិភាគលើជាប់ពេល បុកំពេងដូចជាស្ថាមភ្លោះ តើ របងជាអាជី ដែលនៅត្រូវដំឡើង បុអាណារលើដីនោះ ។
១៨៣.	<b>អភាពិនកត</b> Eng. emancipation Fr. émancipation	ស្ថានភាពមួយ ដែលផ្តល់ឱ្យអន឵តិជនបានរចនុត ពីភាពាព្យាបាលសម្រាប់អន឵តិជន បុរចជុតពីអំណោមមេបាន ហើយមានសមត្ថភាពដូចនិតិជនដែរ ។

១៨៤.	<b>អត្រាពុកុលដ្ឋាន</b>	ចំណេរមភាប់សញ្ញាតិទៅនឹងវគ្គ និងបាននៅក្នុងគ្រឿងរាយ ហើយដោលបង្កើតឱ្យមានសិទ្ធិ និង ករណីយកិច្ច ។ ឧ. ធមិតអត្រាពុកុលដ្ឋានរូមមាន សំបុត្រកំណើត សំបុត្ររាជការ សំបុត្រមរណការ ។
១៨៥.	<b>អធិកិច្ចការ</b>	តម្លៃលើសវន្ទប្រព័ន្ធមួយពីតម្លៃមួន ។
	Eng. added value Fr. la plus-value	
១៨៦.	<b>អធិការ</b>	តាមក្រមរដ្ឋប្រវេណី មាននឹងយុទ្ធសាស្ត្រ បុគ្គលដែលគុណភាពជើសតាំង តាមការទាមទាររបស់អភិបាល ដើម្បីធ្វើការត្រូវបានអនុញ្ញាត ដែលជាផ្លូវការទាន់ក្រោមពីប្រាក់ ប្រព័ន្ធសម្រាប់បុគ្គល ដែលបុគ្គលឈាមាក់ ឬនសន្យានៅក្នុងលក្ខណិក នៃការបង្កើតនិតិបុគ្គល ថានឹងធ្វើអនុប្រទាន់ទៅឱ្យនិតិបុគ្គលនៅ ក្រោយពីការបង្កើតនិតិបុគ្គល ។
១៨៧.	<b>អនិតិជន</b>	ជន ដែលមិនទាន់ត្រូវអាយុតាមច្បាប់កំណត់ ប្រុង ជនដែលមានអាយុក្រោម១៨ឆ្នាំ ។
១៨៨.	<b>អនុតំណាង</b>	អ្នកដែលជើសតាំងឡើង ដោយអ្នកតំណាង ហើយដែលមានសិទ្ធិ និងករណីយកិច្ចចំពោះម្នាស់សិទ្ធិ ដូចអ្នកតំណាងដែរ ។
១៨៩.	<b>អនុប្រទាន</b>	ការផ្តល់សិទ្ធិ ប្រព័ន្ធសម្រាប់បុគ្គលឈាមាក់ ដែលជាអនុប្រទានៗ ទៅឱ្យបុគ្គលឈាមាក់ឡើតដែលជាអនុប្រទានិក ។ ឧ. អនុប្រទានភាគហូល (ការលក់ភាគហូល) ។
១៨០.	<b>អក់ពុបុគ្គល</b>	បុគ្គលដែលត្រូវបានឈាមាយជាសន្លឹតិជន ប្រព័ន្ធដែលបានបង្កើតឡើង ។
១៨១.	<b>អភិបាល</b>	១-អ្នកត្រូវប្រែងការត្រូវប្រែង ២-តាមក្រមរដ្ឋប្រវេណី មាននឹងយុទ្ធសាស្ត្រ អង្គភាពមួយដើម្បីអនុវត្តកិច្ចការរបស់និតិបុគ្គល ។
១៨២.	<b>អយ្យការ</b>	ស្ថាប័ន ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា និងការពារដល់ប្រយោជន៍ សាធារណៈ ។
	Eng. public prosecution / prosecution Fr. parquet / ministère public	

១៩៣.	<b>អវិកាតីយ៍</b>	ដែលមិនអាចបំបែកចាន ។
	Eng. indivisible Fr. indivisible	
១៩៤.	<b>អសាទត្រីយ៍</b>	ដែលគ្មានលទ្ធការពាសងបំណុលទាំងអស់ចាន ។
	Eng. insolvent Fr. insolvable	
១៩៥.	<b>អហេតុកដឹល</b>  (សេចក្តីថ្លែងដោយ ឥតហេតុ)	ការទទួលផលប្រយោជន៍ដោយសារត្រព្យសម្រាតិ បុពលកម្មរបស់អ្នកដៃទេ ដោយគ្មានមូលហេតុ តាមដូរច្បាប់ ហើយធ្វើឱ្យកើតមានការបាត់បង់ ផលប្រយោជន៍ដៃលីអ្នកដៃទេដោយសារការទទួលផលនោះ ។
	Eng. unjust enrichment Fr. enrichissement sans cause	
១៩៦.	<b>អាជ្ញាយុកាល</b>	អំឡុងពេលមួយ ដែលកំណត់ដោយច្បាប់ ។ ការកន្លងប្រាសនៃអំឡុងពេល នេះ បង្កើតឱ្យមានអាដុការពេលលទ្ធកម្ម បុរាណលត់សិទ្ធិភាពមួយ ។
	Eng. prescription Fr. prescription	
១៩៧.	<b>អាណត្តិ</b>	កិច្ចសន្យាមួយដែលភាគីម្នាច់ ហេរថា អាណត្តិទាយកប្រគល់សិទ្ធិអំណាច ទៅឱ្យភាគីម្នាច់ឡើង ហេរថា អាណត្តិតាមការធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក ។
	Eng. mandate Fr. mandat	
១៩៨.	<b>អាណពាណាពាល</b>	ការគ្រប់គ្រង ឬបានដែរក្សាផ្ទៃត្រព្យសម្រាតិ របាយ របស់អន឵តិជន ដែលគ្មាន អ្នកអនុវត្តអំណាចមេដា បុរបស់អស់មត្តជន ។
	Eng. guardianship Fr. tutelle	
១៩៩.	<b>អាថិភាព</b>	ភាពខាងដើម ភាពដើម្បី ការផ្តល់ប្រែបឱ្យមុនគេ ។
	Eng. priority Fr. priorité	
២០០.	<b>អាទុការ</b>	ផលគិតិយុត្តិ ដែលកើតឡើងពីឯកតិយុត្តិ ដូចជា កិច្ចសន្យា ច្បាប់ សេចក្តីសម្រេចរបស់គុណភាព សេចក្តីសម្រេចរបស់រដ្ឋបាល ។
	Eng. effect Fr. effet	
២០១.	<b>អាទុការប្រពិសកម្ម</b>	១-តម្លៃពលទៅលើសកម្មភាពពីអតិថិជន ដោយសកម្មភាពស្របតាម លក្ខខណ្ឌគិតិយុត្តិ ។
	Eng. retroactive effect Fr. effet rétroactif	២-អាទុការពេលលក្ខខណ្ឌគិតិយុត្តិ ដែលមានទៅលើសកម្មភាពពីអតិថិជន ។
២០២.	<b>អាបារការពោត្តិកិច្ច</b>	កិច្ច ដែលត្រូវតែបំពេញតាមច្បាប់ បុតាមសេចក្តីសម្រេចរបស់គុណភាព ដែលតម្លៃវិញបុគ្គលម្នាក់ បុចំនួននាក់ដូលនូវប្រាក់ បុត្រព្យដើម្បីដែកតែដូង ដីរការសំនោះដែលបុគ្គលដើរដើរឡើង ដែលមានទំនាក់ទំនងព្យាពិនិត្យតាម ។
	Eng. alimentary obligation Fr. obligation alimentaire	
២០៣.	<b>អំណាចមេដា</b>	សិទ្ធិ និងករណិតិច្ចុកុងការបិបាទដែរក្សាក្នុង ដែលជាអន឵តិជន និងគ្រប់គ្រង លើត្រព្យសម្រាតិរបស់ក្នុងនោះ ។
	Eng. parental power Fr. autorité parentale	

២០៤. អំពើអនិញ្ញាមុកល

Eng. tort  
Fr. délit civil /  
acte dommageable  
extra-contractuel

អំពើ ដែលបំពានដោយខុសជ្រាប់លើសិទ្ធិ ប្រធានប្រយោជន៍អ្នកដែល

ដោយកំហុសចេតនា ឬ អចេតនា ។



## ឧ ប

២០៥. <b>ឧបកម្មសិទ្ធិអវិកាត</b> Eng. quasi-indivisible property Fr. quasi-indivision	ស្ថានភាពដែលបុគ្គលប្រើនាក់មានសិទ្ធិលើក្រោមធម្មតាបានបានបុគ្គលប្រើនាក់មានសិទ្ធិ។ ឧ. ធម្មតាបានបុគ្គល សិទ្ធិប្រើប្រាស់ និងអាជ្ញាយនៅ សិទ្ធិជួលអចិន្តយើងអាមេរិបស់បុគ្គលប្រើនាក់ ។
២០៦. <b>ឧបរាណទីនៃសិទ្ធិថីបំណុល</b> Eng. quasi-holder of claim Fr. créancier apparent	អ្នក ដែលមិនមែនជាមាស់បំណុល តែមិនទេ ហាកំដូចជាមាស់បំណុល ។
២០៧. <b>ឧបាទមនី</b> Eng. accession Fr. accession	លទ្ធកម្មសិទ្ធិលើវត្ថុដោយសារជាប់ត្រា ការឈាយច្របល់ត្រា ឬការកែច្រើនវត្ថុ ។
២០៨. <b>ឧបាទទេសកម្ម</b> Eng. subrogation Fr. subrogation	ប៉ាន់មួយ ដែលបុគ្គលម្នាក់ទទួលជីនុសបុគ្គលណាមួយតាមផ្លូវច្បាប់ (ឧបាទទេសកម្មអាមសំដៅ ទៅលើវត្ថុដែលដោរ) ។
២០៩. <b>ឧបាទទីក</b> Eng. subrogee Fr. subrogé	ជន ដែលទទួលស្ថិសិទ្ធិតាមផ្លូវច្បាប់ បុទ្ធលស្ថិសការទាមទាររបស់បុគ្គលម្នាក់ទៀតតាមរយៈឧបាទទេសកម្ម ។
២១០. <b>ធភកច្បាស់</b> Eng. unanimous Fr. unanime	ដែលមានការយល់ព្រមទាំងអស់ត្រា ។
២១១. <b>ធភកសិទ្ធិ</b> Eng. privilege Fr. privilège	សិទ្ធិ ដែលទទួលបាននូវការសងពីក្រោមដែលជាកម្មវត្ថុ នៃកសិទ្ធិ ដោយមានភាពជាម្នាស់បំណុលដោយក្រោត ។

សាខាលុប្បន្ន

និតិវិធីផ្សេងៗនៃជីវិត

# សេច្ចាសុប្បន្ននិតិវិធីស្ថូប្បរពនឹង

## ន

### ១. កម្មវិធីស្ថូប្បន្ន

Eng. Subject-matter of litigation / aim of the complaint  
Fr. Object de la demande en justice

គោលបំណង នៃការមិនសមស្របតាមក្រុមហ៊ុន ត្រូវបានដោះស្រាយឡើងទៀតហើយ មានមុនក្នុងកម្មវិធីស្ថូប្បន្ន កម្មវិធីស្ថូប្បន្នមាននៅក្នុងក្រុមហ៊ុន ត្រូវបានដោះស្រាយឡើងទៀត

### ២. ការពិត្យកិច្ច

Eng. obligation  
Fr. obligation

ចំណាំតាមផ្លូវជាត់ ដែលចងច្រើនបាននាក់ដោយខ្លួនប្រចាំថ្ងៃ កំណត់ហើយ “ក្នុងចំណាំ” មានករណីបានកិច្ចកម្មប្រចាំថ្ងៃនៅពេលបាន នាក់ទៀត ដែលបានកំណត់ហើយ “ម្នាស់ចំណាំ”។

### ៣. ការកោះហោះ

Eng. summon  
Fr. convocation

ការបង្ហាញបែងចែកសម្រាប់តុលាការ ដែលត្រូវបានដោះស្រាយឡើងទៀតហើយ ត្រូវតែមកបង្ហាញឡើងឡើង នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ ដែលបានកំណត់។ ការកោះហោះនានាទីតាមវិធីបញ្ជាផ្ទៃនឹងដែលបានដោះស្រាយឡើងនៅពេលប្រចេង។

### ៤. ការចាត់ចែងបណ្តាឃោះនានា ស្ថូប្បន្ន

Eng. provisional disposition  
Fr. mise en disposition provisoire

ប្រភេទមួយនៃការចាត់ចែងរក្សាការពារ ដើម្បីធានាសិទ្ធិលើបំណុល ដែលត្រូវបានដោះស្រាយឡើងទៀតហើយ ការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ តើការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ។

### ៥. ការចាត់ចែងរក្សាការពារ

Eng. preservative relief  
Fr. mesures conservatoires

វិធានការ ដែលតុលាការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងរក្សាការពារមានចំណាំប្រចេង ការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ និងការចាត់ចែងដោយបានកំណត់នៅពេលបាននាក់ដោយខ្លួនប្រចាំថ្ងៃ។

## **សេច្ចាសុប្បន្ននិតិវិធីស្ថិតិយោង**

៦. ការចូលរួមជូនអនុវត្តមកដែល

Eng. intervention

Fr. intervention

និតិវិធី ដែលអនុញ្ញាតឱ្យតិចិយដន្លេដែលមានចំណាក់ចំនងដឹងជាមានដែលប្រយោជន៍តាមផ្លូវបញ្ជាផលរួមគ្នា ដើម្បីដាក់ឈានាអ្នកយកដោយគ្នា គោលចំណាំការពារដែលប្រយោជន៍រស់ខ្លួន។

៧. ការចុះចញ្ជី

Eng. registration

Fr. enregistrement

ការកំត្តាបញ្ជាផលក្នុងបញ្ជីផ្លូវការ។

៨. ការដំនឹងជម្រៃនិបីកទី១

Eng. judgement of first instance

Fr. judgement en premier ressort

ការដំនឹងជម្រៃនិបីកទី១

៩. ការដំនឹងជម្រៃនារោង

Eng. rehearing / retrial

Fr. révision du procès

ការដំនឹងជម្រៃនារោងវិញ្ញាតាមការបង្កើតចាមឆ្នាំនៃសាលក្រម ឬសាលដីកាលាពនាយកម្មបាត់ថា និតិវិធីនេះបែងក្រីនិត្តិ៍យនោះមានកង្វ់ខាងក្រោម ឬមិនប្រកបី។

១០. ការចូលរួមជូននិតិវិធី  
នៃបណ្តីអង្គភាព

Eng. revival of litigation proceedings

Fr. reprise d'instance

ជំណើរការនិតិវិធីនេះបណ្តីអង្គភាព ជាយន្តកទេនូលបន្ថែមដែលមានលក្ខណៈសម្រាប់ពិមានការផ្ទាក់ខ្លួននិតិវិធីនេះបណ្តីអង្គភាព។

១១. ការទាញហេតុផល  
ជាយផ្ទាក់ខ្លាត់

Eng. oral argument

Fr. débat oral / plaidoirie

ការទាញហេតុផលជាយផ្ទាក់ខ្លាត់ សំណើលើការបង្ហាញអំពីមធ្យាបាយ តម្លៃ ឬការពារខ្លួនអំពីនឹងអ្នកសែចក្តីជាយផ្ទាក់ខ្លាត់ ធ្វើឡើងជាយភាគី នៅចំពោះមុខគ្មានការ គ្នាគសរនាការសារណរណៈ។ ការទាញហេតុផលជាយផ្ទាក់ខ្លាត់ ជានិតិវិធីចំណាំច្បាប់ដែលត្រូវតែធ្វើមុននឹងគ្នាគសរនាការសម្រចល់ក្នុងជាយមេញសាលក្រម។

១២. ការបន្ទាន់និតិវិធីបណ្តីអង្គភាព

Eng. suspension of the litigation proceedings

Fr. suspension du pores / suspension de l'instance

ការតម្លៃមុខយន្តនិតិវិធីនេះបណ្តីអង្គភាព ជាយសារមានមូលហេតុ មួយចំនួនស្ថិតិយោង ធនក្រាម ឬគ្រោះមហាផ្លាយដួងជាតិ រឿងក្រីពេហ្ខទេណ្ឌ ដែលបែងប្រើបង្កើតនូវការដើរជាថីម។

# សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

១៣. ការផ្តល់ជំនួយសង្គម  
បើបណ្តឹង

Eng. aid in litigation  
Fr. dispense des frais de justice

វិធានការអនុញ្ញាត៖ ដែលគុណភាពនូវភាយសីកាទីរព្យាពលម័ង ឬ  
អនុញ្ញាត៖មិនបានចិត្តចង់ប្រាក់ប្រជាប់តិតិ តាមពាក្យសំរបស់ប្រតិបត្តិ និង  
មានលទ្ធផាតម័ង។

១៤. ការផ្តល់កំណត់កិច្ចៃះបញ្ជី

Eng. instrument of  
registration  
Fr. charge d'enregistrement

ការប្រព័ន្ធការកិច្ច និងការតម្លៃខ្លួនបញ្ជី។

១៥. ការស្រែះដ្ឋាន

Eng. conciliation  
Fr. conciliation

ការសម្រេចប្រជាកាតីខ្លួនដោលនិងគ្មាន។

១៦. ការផ្តល់កនិតិវិធីនៃបណ្តឹង

Eng. interruption of the  
proceedings  
Fr. interruption de  
l'instance / interruption  
du procès

ការព្យរមួយគ្រាលិនស្តូវនិតិវិធី នៃបណ្តឹងដោយសារ មានហេតុការណ៍  
មួយចំនួនដូចជា មណ្ឌលភាព ការបាត់បង់សមត្ថភាពបស់កាតីជាអាជីវកិត្យ  
តាមបំណងជានាសិទ្ធិបស់កាតីថែរោះនិតិវិធី។

១៧. កាតលបក់ដោយបង់

Eng. compulsory sale  
Fr. vente force

វិធាន ដែលប្រើប្រាស់ក្នុងនិតិវិធី នៃការអនុវត្តដោយបង់ ធីម្រីបេកេវត្វីដើម  
រឹបអូសយកប្រាក់ឡើសងម្ងោស់បំណុល តាមលិខិតនីរតូ សាលក្រម  
សាលដីក លិខិតយច្ចារូត និងការការិជាអាជីវកិតិ (ម.៣ ការអនុវត្តដោយបង់  
និងលិខិតនីរតូ)។ ការលក់ដោយបង់ត្រូវសម្រេច ដោយដីកាសម្រេចរបស់  
គុណភាពនីរតូតាមពាក្យសំរបស់ម្ងោប់បំណុល ក្នុងករណីដែលមានលក្ខណៈ  
ត្រីមត្រី ធីម្រីទូលស្អាតបំណុលពាក្យសំនោះ។

១៨. ការលក់សំរប

Eng. sale as a whole  
Fr. vente ar total

វិធាន នៃការលក់សំរបនិងប្រើប្រាស់ក្នុងនិតិវិធី  
អនុវត្តដោយបង់ សម្រាប់ការលក់ខ្លួនប្រចាំឆ្នាំនិងចាននីរតូប្រអូស  
ដែលមានប្រើប្រាស់ក្នុងតាមបំណងលក់ខ្លួនឡើង ធីម្រីជាដែលប្រយោជន៍  
និងសំនួលបំណុលដែលនិងក្នុងបំណុលដែល។

១៩. ការលក់ឡាយឡូង

Eng. auction sale  
Fr. vente aux enchères

ការលក់ដោយដោលឡូងនីរតូ ដែលប្រើប្រាស់តាមរយៈការលក់នេះ ប្រតិបត្តិ  
គ្រប់រូបនាមច្បាយជាលទ្ធក់នៃនីរតូ ដែលវាក់លក់ឡាយឡូង កាលណាតេ  
បានខ្លួនឡើងដែលតិតិកាលបរិច្ឆេទនៃការលក់ឡាយឡូង។ នៅក្នុងក្រម

# សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

និតិវិធីផ្លូវក្រោមណី ការលក់ខ្សោយផ្លូវការជាមួយទីផ្សារទាំងបុរិយាណ ឬ  
ភាគីដែលមានអាជីវកម្មជាមួយទីផ្សារទាំងបុរិយាណ។

២០. ការអនុវត្តជាបណ្តាឃេសន៍  
អាសន្ន

Eng. provisional execution  
Fr. exécution provisoire

មធ្យាបាយមួយ ដែលគូលាការអនុញ្ញាតឱ្យដើម្បីចេញដោយ ដែលណួន៖ភីអាជីវកម្មជាមួយទីផ្សារទាំងបុរិយាណ ដើម្បីបង្កើតចំណែកមួយ ហើយ  
របស់ខ្លួន ទៅបីជាសាលក្រោម ឬសាលដីកាតំឡានថ្មីបានដោយពាណិជ្ជកម្ម។

២១. ការអនុវត្តដំនឹង

Eng. substituted execution  
Fr. exécution par  
substitution

វិធានការនៃការអនុវត្តជាបណ្តាឃេសន៍ និងការអនុវត្តចេញដោយពាណិជ្ជកម្ម នូវ  
ក្រុមហ៊ុនដែលបានបង្កើតឡើងដោយពាណិជ្ជកម្ម ឬសាលដីកាតំឡាន ឬសាលក្រោម ឬសាលក្រោមបំណុល តាមពាក្យសុំរបស់ខ្លាស់បំណុល។

២២. ការអនុវត្តជាបណ្តាឃេសន៍បង្កើត

Eng. compulsory execution  
Fr. exécution forcée

និតិវិធីមួយ ដែលអនុញ្ញាតឱ្យបុគ្គលិកដែលមានសិទ្ធិទាមទារសិទ្ធិប្រាកិដាត  
ដែលបានកំណត់ត្រូវក្រោមរដ្ឋិប្បាយណី ឬចុះហើយដោយពាណិជ្ជកម្ម និងការទាមទារឱ្យ  
សម្រេចសិទ្ធិនោះ ជាយការអនុវត្តជាបណ្តាឃេសន៍បង្កើត។ ការអនុវត្តជាបណ្តាឃេសន៍បង្កើត  
ធ្វើឡើងជាបណ្តាការអនុវត្ត ឬ ជាយការអាជ្ញាសាល។

២៣. កិច្ចសន្យា

Eng. contract  
Fr. contrat

កិរិយា ដែលបុគ្គលិកនឹងការ ឬប្រព័ន្ធឌាក់មានន័យនៃត្រូវបានបង្កើត កែវប្រ ឬ  
រំលែកនូវការត្រូវកិច្ច។

២៤. កិច្ចសន្យាមជ្រុញកម្ម

Eng. arbitration agreement  
Fr. compromis d'arbitrage /  
contrat d'arbitrage

ការព្រមទាំងដែលគូលាកាតី សម្រេចយកវិវាទនូវបំណុលទៅជោះស្រាយ  
តាមផ្ទុរមជ្រុញកម្ម(ម.ព. មជ្រុញករ និងអាជ្ញាកណ្តាល)។

២៥. ក្នុងបំណុលទី៣

Eng. third party obligor-  
debtor  
Fr. tiers débiteur

ក្នុងបំណុលនៃសិទ្ធិបើបំណុល ដែលនឹងត្រូវបែងប្រឈមក្នុងនិតិវិធីការអនុវត្ត  
ជាបណ្តាឃេសន៍បង្កើត។

២៦. ក្នុងបំណុលនៃការអនុវត្ត  
ជាបណ្តាឃេសន៍បង្កើត

Eng. debtor in compulsory  
execution / obligor of  
compulsory execution  
Fr. débiteur de  
l'exécution forée

បុគ្គលិក ដែលប្រព័ន្ធមជ្រុញបំណុលដែលបានបង្កើតនៃការអនុវត្តជាបណ្តាឃេសន៍បង្កើត (ម.ព.  
ការអនុវត្តជាបណ្តាឃេសន៍បង្កើត)។

## សង្គមព្រមទាំងនិតិវិធីផ្លូវការ

២៧. កាសលបរិចំយ

Eng. expert testimony  
Fr. expertise

-ប្រតិបត្តិការសមប់អ្នកជំនាញស្ថិតិ គ្រួញលេខនាករ (អ្នកជំនាញអាសន្ន នក្រុងសរស់រដ្ឋ) ជាជាតិ ដែលតុលាការបានចាត់តាំង ដើម្បីពិនិត្យពិភាក្សាមួយក្នុងគោលបំណងបំភ្លើតុលាការ។

-នឹតិវិធីផ្លូវការសមប់អ្នកជំនាញស្ថិតិ គ្រួញលេខនាករ (ថ្វីអ្នកជំនាញស្ថិតិ គ្រួញលេខនាករ ឬអ្នកជំនាញស្ថិតិ គ្រួញលេខនាករ ឬអ្នកជំនាញស្ថិតិ គ្រួញលេខនាករ) ដែលចាប់ពីថ្ងៃទីទី១ មិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទីទី៤ មិថុនា ឆ្នាំ២០១៩ ដើម្បីបង្កើតការការណ៍សេចក្តី។

២៨. កំណត់ហេតុស្តិតិការសេដ្ឋកែង

Eng. protocol / record of compromise settlement  
Fr. accord sur le règlement amiable / procès verbal de conciliation

បើឯកសារត្រាគំពើលទ្ធផលនៃការស្មោះដ្ឋាន ដែលភាគីបានព្រមច្រៀងត្រូវនិងការបញ្ជាច្នៃដែលបានស្រួលដោយក្រុងក្រាមស្ថាពន្លេ។ កំណត់ហេតុស្តិតិការសេដ្ឋកែងមានអាជីវការ ដូចតាមនិងសារប្រចាំសប្តាហេតុតាមរយៈក្រុងក្រាមស្ថាពន្លេ។

២៩. ក្រសួងសារសេសនា

Eng. rite or ritual  
Fr. reite ou rituel

ក្រសួងសារសេសនាដែលត្រូវបានបង្កើតឡើងដោយក្រុងក្រាមស្ថាពន្លេ ដូចតិន្នន័យក្រុងក្រាមស្ថាពន្លេ។

៣០. ក្រឡាបញ្ញី

Eng. clerk of court  
Fr. greffier

មន្ត្រីតុលាការ ដែលបំពេញមុខងារជាសាន្តរដំណឹកការ នៃលេខាធិការត្រូវបានបង្កើតឡើងដោយក្រុងក្រាមស្ថាពន្លេ។ ក្រឡាបញ្ញីមានតាមតម្លៃដែលត្រូវបានបង្កើតឡើងដោយក្រុងក្រាមស្ថាពន្លេ។

១-ក្នុងបាន៖ជាដំនួយការបស់តុលាការ ក្រឡាបញ្ញីដើរក្នុងការងារថ្មី និងចូលបន្ទូមក្នុងគ្រប់គិត្យនៃនិតិវិធី។

២-ក្នុងបាន៖ជាអ្នកចំណែករក្សាងកសារ ក្រឡាបញ្ញីជាអ្នកក្រប់ក្រងចំណែករក្សាងកសារបំផុត និងផ្តល់នូវសម្រេច បង្កើតកសារចម្លងនានា។

៣១. ក្រុមប្រឹក្សានំដំប្រេង

Eng. panel of judges  
Fr. formation de jugement

ក្រុមថ្មី ដែលជាដំប្រេងប្រឹក្សានំដំប្រេង និងស្ថិតិការសេដ្ឋកែង។

ខ. ជាគាលការណ៍ ការដំប្រេងប្រឹក្សានំដំប្រេង និងការបង្កើតការការណ៍សេដ្ឋកែង ដោយក្រុមប្រឹក្សានំដំប្រេង ដែលមានថ្មីក្រុមពាណាក់។

# សេច្ចាសុប្បន្ននិតិវិធីស្ថិកជាមួយនៅក្រែង

## ល ២ ន

៣២. គោលការណ៍ចំណោះមុខ

Eng. principle of contradiction  
Fr. principe du contradictoire

១-សិទ្ធិ ជាមួលដ្ឋានរបស់ភាគីក្នុងការចូលរួមនៅត្រប់ដំណើរការនេះនឹងត្រូវឱ្យមានជាមាត្រា ការបង្ហាញពីសំគាល់គ្នាការនូវការស្នើសារភាពុតាងរបស់ភាគីម្នាច់ ដើម្បីរួមចូលរួមនៅក្នុងការចូលរួមនៅពេលរៀបចំនាករ។

២-គោលការណ៍ជាមួលដ្ឋាន នេះដំណើរការរបស់គុណាការ ដើម្បីមានការស្រែប្រើប្រាស់ការណ៍ជាមួលដ្ឋាន និងសាកល្បងជាចំណាំង ក្នុងការណិតិវិធីការការពារត្រូវគោលការណ៍ចំណោះមុខនៅត្រប់កាល៖ នៅសប់។

៣៣. មុងមេឡិយ

Eng. defendant  
Fr. défendeur /  
defenderesse

ប្រតិបត្តិ ដើម្បីត្រូវបានភាគីម្នាច់ឡើង (ដើម្បីថានៅ) បីដែលជាតុលាការក្នុងរឿងក្នុងប្រព័ន្ធដែល (ម.ព. ដើម្បីថានៅ)។

៣៤. ថោក្រមដែលទទួលការ  
ប្រគល់សិទ្ធិ

Eng. assigned non-panel  
member judge  
Fr. juge délégué

ថោក្រម ដើម្បីត្រូវស្ថិតនៅក្នុងគុណាការណាមួយដែលទទួលការផ្ទេរសិទ្ធិ ពី  
គុណាការផ្សេងខ្លួចបំពេញការអ្និំម្បួយក្នុងនាមគុណាការ ដែលបានផ្ទេរសិទ្ធិ  
នោះ។ ខ. គុណាការក្នុងខ្លួចបំពេញ ផ្ទេរសិទ្ធិខ្លួចបំពេញនៅត្រូវការទទួល  
បន្ទាយមានដៃយ សាកល្បងសាក្តីដើម្បីជួយបានទិន្នន័យ នៅខេត្តបន្ទាយមាន  
ដៃយនោះ។

៣៥. ថោក្រមដែលបញ្ជាផ្ទៃ

Eng. assigned panel member  
judge  
Fr. juge désigné / juge  
commis par la  
formation fu jugement

ថោក្រមជាសមាជិក នៃក្រមប្រើក្រារដំនឹងជាប្រធានការកិច្ចពីប្រជាន់  
ក្រមប្រើក្រារដំនឹងជាប្រជាន់ ដើម្បីបំពេញការអ្និំម្បួយ ក្នុងនាមក្រមប្រើក្រារ  
ដំនឹងជាប្រជាន់។

ខ. គុណាការអាចខ្លួចបំពេញបញ្ជាផ្ទៃ ដើម្បីសាកល្បងសាក្តីថាសំដាត  
មានជម្លើដែលមានចិត្តខ្លួចបំពេញនៅក្នុងគុណាការបាន។

៣៦. ចំណាចវិវាទ

Eng. issues of litigation  
Fr. question litigieuse /  
point en litige

ចំណាចនៃចំណាចសំដាត ដើម្បីចែងចាំការប្រជាន់ក្រម។ ចំណាចវិវាទនៅជាប្រជាន់  
ចំណាចវិវាទនៅជាប្រជាន់បាន។

## **សង្គមពិនិត្យទំនើស**

ពាល. ដៃនានសិទ្ធិ

Eng. on court's own

authority (mere motion  
ex mer motu)/  
discretion

Fr. pouvoir discrétionnaire

១-អំណាច ដែលមានចំណាំប្រគល់ដែលមិនមានការស្វែងរកជាបញ្ជាក់ឡើងទេ និងមានការរាយការដោយគ្មានមកដោះស្រាយបញ្ហាណាមួយ។  
២-អំណាចមានចំណាំប្រគល់ដែលមិនមានការស្វែងរកជាបញ្ជាក់ឡើងទេ និងមានការរាយការដោយគ្មានមកដោះស្រាយបញ្ហាណាមួយ។

# សាខាលុយ្យមនីតិចិនីល្អប្បញ្ញតិ

## ៤ ក្រោង

៣៨. ជននៅក្រោមបិត្តបត្តិអ្ន

Eng. person under \  
curatorship

Fr. personne placée sous  
curatelle

ឯកសារ ដើម្បីលទ្ធផលសមត្ថភាពពីចត្តិថ្លែងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផល  
តាមដូរច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្ទៀង់កបញ្ញាស្ថានី  
ហើយត្រូវបានគុណភាពដាក់ឱ្យស្ថិតនៅក្រោមការចំណាំដោយបិត្តបត្តិអ្នកកែខ្លះ។

៣៩. ជននៅក្រោមនាយករាជក្រឹត្ត

Eng. adult under  
guardianship

Fr. majeur sous tutelle

និតិជនដើម្បីស្ថិតនៅក្នុងស្ថានភាពខ្លះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យ  
អំពីលទ្ធផលតាមដូរច្បាប់ នៃសកម្មភាពរបស់ខ្លួនដានិរត្តិផ្តាយសារមាន  
វិបត្តិផ្ទៀង់កបញ្ញាស្ថានី ហើយត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្រោម  
នាយករាជក្រឹត្តបានឡើង។

៤០. ជនលេខ

Eng. stenography

Fr. sténographie

ការសរស់របៀប វិធីប្រើសញ្ញា ប្រតិបត្តិសសម្រាប់កត់ត្រា ប្រសរស់នឹងបាន  
របៀបតាមចាន់សំដើរគុណភាពបាននិយាយ។

៤១. ញ្ចាតិពន្លេ

Eng. relatives by affinity

Fr. alliance

ចំណាយកតិយុត្តូវាយសហព័ន្ធម្នាច់ និងញ្ចាតិលោបាបិត្តរបស់សហព័ន្ធម្នាច់  
ឡើត។

ឧ. ឱពុកម្មាយក្នុក និងក្បានប្រសា បងថ្វូប្រួលថ្វូ (អង្គភី ប្រុងប្រពន្ធ) ។

៤២. ញ្ចាតិលោបាបិត្ត

Eng. relatives by blood/  
consanguinity

Fr. parenté

ញ្ចាតិដើម្បីលទ្ធផលយាមដៃជាមួយគ្នា ស្ថិចជា ឱពុក និងក្បាន ប្រម្ភាយ និងក្បាន  
ជាដើម។

# សេច្ចាលុប្បន្ននិតិវិធីផ្សេងៗនៃឯក

## ឯក

ឯក. ដឹកកោះ

Eng. summon

Fr. citation

លិខិតបង្កាប់របស់គណៈការ ដើម្បីចូលរួមឱ្យបញ្ជូនរាយការ ត្រូវតែមកបង្ហាញនៅគណៈការតាមការបន្ទិច្ឆេទដែលបានកំណត់។

ឯក. ដឹកសម្រេច

Eng. ruling

Fr. ordonnance

ការសម្រេចសេចក្តីដើម្បីចូលរួមឱ្យបញ្ជូនរាយការ ឬថែរក្រមនាថ្មីជើងជាយិស់ចំណាំ ផ្តល់ការតាមការទាញហាតុដែលជាយក្សាល់មាត់ ហើយមិនមែនជាសាលក្រមទេ។

ឯក. ធើមទោន

Eng. plaintiff

Fr. demandeur /  
demanderesse

ភាគី ដើម្បីចូលរួមជាក់ពាក្យបណ្ឌិ៍នៅគណៈការក្នុងរឿងកីឡាដូប្បូរោះ។

# សាខាលុយ្យមនីតិចិនីល្អប្បញ្ញតិ

## ៣ ន

៤៦. ឥកកម្ម

Eng. invention  
Fr. invention

ការបង្កើតអីមួយច្បាស់មុនអ្នកទាំងពូអេ

៤៧. តិចិយដន

Eng. third party  
Fr. tiers

ជនទិចិយ ប្រជន ដើលមិនមែនជាកាតិនៅក្នុងទំនាក់ទំនងអតិថិជ្ជកម្ម ជន ដើលមិនមែនជាកាតិក្នុងរឿងកីឡាល្អប្បញ្ញតិ។

៤៨. តឱម្ពលក់អប្បបរមា

Eng. minimum sale price  
Fr. prix minimal de vente

តឱម្ព ដើលកំណត់ជាយអ្នកវាយតឱម្ពសម្រាប់ជាមួលដ្ឋាននៃការធ្វើផ្ទះ ក្នុងការលក់ជាយបង្កើ។

៤៩. តារកាលិក

Eng. prestation /  
Performance  
Fr. prestation

វេត្ថុ បុសកម្មភាព ដើលជាផីតាំង (ប្រជាកម្មវេត្ថុ) នៃការពួកធម្មោះ  
ខ. តារកាលិករបស់អ្នកទិញ គឺបង្កែច្បែងទៅឱ្យអ្នកលក់ ឬតារកាលិករបស់អ្នកលក់ គីប្រគល់វេត្ថុទៅឱ្យអ្នកទិញ។  
ខ. ស្រួលដននម្នាក់ខ្លឹមីពីជនម្នាក់ឡើតហោច័្តារកាលិកនៃការទី។

៥០. តុលាការ

Eng. court  
Fr. jurisdiction / tribunal

ស្ថាប័នសាងសារណ៍: ដើលមានសំណាតរិនិត្យប្រព័ន្ធឌីជីថីរឿងកីឡាល្អប្បញ្ញតិ។

៥១. តុលាការកំពុល

Eng. supreme court  
Fr. cour suprême

តុលាការជាន់ខ្ពស់បំផុត ដើលមានសមត្ថភីចិត្តសម្រាប់លើបណ្ឌិ៍អ្នកទិញ។

៥២. តុលាការជាន់ខ្ពស់

Eng. higher court  
Fr. juridiction supérieure

តុលាការ ដើលមានសំណាតរិនិត្យប្រព័ន្ធឌីជីថីរឿងកីឡាល្អប្បញ្ញតិ ឬតុលាការជាន់ខាង។

៥៣. តុលាការដើម

Eng. juridiction whose  
decision being subject to  
appeal  
Fr. juridiction dont la  
décision faisant l'objet d'un  
recours

តុលាការដើលចេញសាលដីការដើម បុសាលក្រមដើមដើលជាបច្ចុប្បន្ន ឬប្រើប្រាស់

## សេច្ចាសុប្បន្ននិតិវិធីផ្លូវយកដោយ

៥៥. គុណភាពមានសមត្ថភូមិ Eng. court having jurisdiction / competent court Fr. juridiction compétente	គុណភាពដែលអាចទទួលជាយករាជ្យបានក្នុងពាក្យរបណ្ឌឹង និងថ្មីយន្តសេច្ចាសុប្បន្ននិតិវិធីផ្លូវយកដោយ ហើយបានដោយក្រុមហ៊ុន ឬក្រុមហ៊ុនប្រចាំឆ្នាំ។
៥៥. គុណភាពនៃការអនុវត្ត Eng. execution court Fr. jurisdiction d'execution	គុណភាពដែលមានអំណោមថាត់ចែងការអនុវត្តជាយករាជ្យបានក្នុងពាក្យរបណ្ឌឹង ហើយបានដោយក្រុមហ៊ុនប្រចាំឆ្នាំ។
៥៥. ការសងកម្ម Eng. sanction / punishment Fr. sanction	តាមក្រុមនិតិវិធីផ្លូវយកដោយវិធានការ ដែលត្រូវអនុវត្តចំណោះប្រកាសដោយ ដែលមិនត្រូវបានបញ្ជាផ្ទាល់។
៥៥. ការក្រោចក្រោង (ការក្រោចក្រោង) Eng. combustible Fr. combustible	វត្ថុសម្រាប់ដុត ឬបញ្ញោះ ស្ថិចជាម្យាង ឬស ឯស្ត់នៃ ក្រោចក្រោង..។
៥៥. ទីសំណាក់ Eng. residence Fr. résidence	ទីកន្លែង ដែលប្រកួតលម្អាក់ស្ថាក់អាស្រែយនៅជាក់ស្តី ក្នុងរយៈពេលជាកំណាត់រាយឬដែលមិនមែនជាទីលំនៅ។ ឧ. ឈ្មោះ “ក” មានលំនៅបាននៅខេត្តតាអេក់ បានដួលដូចតិច និងក្រោចក្រោង។
៥៥. ទំនាក់ទំនងគតិយុត្តិ Eng. legal relationship Fr. rapports juridiques	ចំណងកើតឡើងរវាងប្រតិបត្តិរាក់ ឬប្រព័ន្ធសាក់ តាមរយៈកិច្ចគតិយុត្តិ ឬបញ្ជាផ្ទាល់។

# សេច្ចាលុប្បន្ននិតិវិធីផ្សេងៗនៃក្រសួង

## ២

៦០. នគ្គិតា

Eng. non-existence

Fr. inexistence

ភារៈត្តាន ឬភាពនៃវិធីដើលមិនមាន។

៦១. នគ្គិតប្រតិបត្តិ

Eng. juridical person / legal

person / artificial

Fr. personne morale

ក្រមមនុស្ស ឬមួយនិងធនធានមានប្រតិបត្តិយុទ្ធបាន ហើយជាម្នាស់នៃសិទ្ធិ និងការពួកិច្ច។

ឧ. សមាគម ក្រមហើន ។លរ។

៦២. នគ្គិតិវិធីជាសំណើន៍

Eng. demand procedure

Fr. procédure de mise en demeure

នគ្គិតិវិធីសំណើន៍នៃនគ្គិតិវិធីផ្សេងៗនេះ គឺជាផ្លាសន្យាតូចខ្លាតឱ្យម្នាស់បំណាល អាថីឡូលបាននូវបិទិតននូវត្រូវតាមរយៈរាយការណ៍។

៦៣. នគ្គិតិវិធីព្រឹមសម្រាប់ការ ពារោយហត្ថលេខា

Eng. preparatory procedure for oral argument

Fr. préparation à la plaidoirie

ជំណាក់កាលម្នាយនៃនគ្គិតិវិធីផ្សេងៗនេះ គឺជាការត្រូវរៀបចំ សេចក្តីអំនុញចំណែកដែលបំភ្លើចំណាតិចនិងរឿងក្នុង និង រៀបចំ កសិកាស ដើម្បីជាក់ទេសនឹងចំណាតិចនិងរឿងក្នុងនោះ។

៦៤. នគ្គិតិវិធីនៃការអនុវត្តសិទ្ធិ បើការបញ្ចាំដោយសង្ខេប

Eng. summary procedure for enforcement of pledge

Fr. procédure sommaire de réalisation du gage

វិធានការម្នាយនៃនគ្គិតិវិធីនៃការអនុវត្តដោយបង្កើ គឺជាផ្លាសន្យាតូចខ្លាតឱ្យម្នាស់សិទ្ធិលើករបញ្ចាំចលនវត្ថុដោយការស្រួលស្រួលបាន ដើម្បីបង្កើចិត្តនៃការបញ្ចាំដោយសង្ខេប ដើម្បីបង្កើចិត្តនៃការបញ្ចាំដោយសង្ខេប និងបញ្ចាំដោយសង្ខេប។

៦៥. នគ្គិតិវិធីសង្ខេប

Eng. summary procedure

Fr. procédure sommaire / procédure à jour fixe

នគ្គិតិវិធីម្នាយ សម្រាប់ដោះស្រាយនិងបញ្ចាំដោយសង្ខេប ចំណោះរឿងក្នុងដើលមានទីក្រុងប្រាក់តិច (ទីក្រុងប្រាក់តិចជាងម្នាយលានរៀល) ។

# សេច្ចាសុប្បន្ននិតិវិធីស្ថូប្បញ្ញតែជី

## 55

៦៦. បដិសន

Eng. restitution

Fr. restitution

ការគ្រារទ្វានភាពធើម ឬការប្រគល់ត្រឡប់វិញ (តាមពេទ្យភីរិយាយចរបស់  
គ្មានការ)

ឧ. ម្នាក់បំណុលបានទេសប្រការប្រគល់នៅ ឬការបង់ប្រាក់ ឬការប្រើប្រាស់ ឬ  
ការថែរក្សាត្របច្ចេកទេស ដោយផ្លូវការបំណុលបានប្រើប្រាស់ចំណាំណោះ  
អាបន្ទុ គ្មានការនាថ្នាប់ម្នាក់បំណុលបានទេសប្រការប្រគល់នៅ ដែលក្នុងបំណុល  
បានប្រគល់ ឬសងប្រាក់ ដែលក្នុងបំណុលបានបង់ ឬបង់ឯលសងរវិទ្យា ដែល  
ម្នាក់បំណុលបានបង់ ឬបង់ឯលសងរវិទ្យា ដែលម្នាក់បំណុលកំពង់ប្រើប្រាស់  
ឬថែរក្សាត្របច្ចេកទេសតាមពាក្យសំរស់ក្នុងបំណុល។

៦៧. បណ្តឹងជាន់ត្រា

Eng. double suit

Fr. double action

បណ្តឹង ដែលមានក្នុងត្រួតពិនិត្យនិងបណ្តឹង ដែលគ្មានការកំពង់ចាត់ការ។

៦៨. បណ្តឹងជំទាហស់

Eng. appeal against court  
ruling

Fr. appel contre les  
ordonnances

បណ្តឹងខាងប្រឈមប្រព័ន្ធដោយគ្មានការជាន់ខ្លួន (ដែលជាកុំពាយការនៃ  
បណ្តឹងជំទាហស់) ដើម្បីទ្វានការ ឬបង់ឯលសំរួលដីកាសប្រើប្រាស់។

៦៩. បណ្តឹងជិតិត្រូវ

Eng. challenge of a judge  
clerk

Fr. récusation d'un  
magistrat ou d'un greffier

បណ្តឹង សំមិនឱ្យថែរក្សា ឬក្នុងការបំណុលបានបស់ខ្លួន  
គ្មានការណិមានការបំណុល: ដែលអាចបណ្តឹងបានប្រើប្រាស់ប្រការបំណុលបាន  
ថែរក្សា។

៧០. បណ្តឹងតប

Eng. cross action / counter  
claim

Fr. demande  
reconventionnelle

បណ្តឹងសារត្រឡប់ របស់ចំណុចផ្លូវយោចំណោះដើម្បីទៅ ជាផ្លូវការ ចំណុចផ្លូវយោ  
អាជីវិតបរហូតដល់ពេលចចំការទាញយកបាត់បាន ដោយផ្តល់មាត់បាន  
លុះត្រាតែកម្នូរត្រូវបណ្តឹងតបនោះទៅក្នុងការទាញយក ដែលជាក្នុងត្រូវបណ្តឹង  
បណ្តឹងដើម្បី ឬជាមធ្យាបាយការពារខ្លួនសម្រាប់បណ្តឹងដើម្បី។

៧១. បណ្តឹងទាមទារប្រមូល  
បំណុល

Eng. action for collection

Fr. action en recouvrement

បណ្តឹងបស់ម្នាក់បំណុលជាកំសុងទៅគ្មានការទាមទារឬក្នុងបំណុលទី៣  
ផ្តល់តារកាលិក ដែលទាក់ទងទៅនិងសិទ្ធិលើបំណុល ដែលត្រូវបានរិបអ្នស  
គ្មានការណិតិវិធីស្ថូប្បញ្ញតែជី និងប្រមូលបំណុលបានបស់  
ម្នាក់បំណុលនៃការអនុវត្ត។

## សេច្ចាសុប្បន្ននិតិមិនីស្ថាម្យទេជា

ពិធ. បណ្តឹងទារ់

Eng. Petition to set aside  
default judgment  
Fr. opposition

ផ្លូវតារ់ ដែលបើកសិទ្ធិឱ្យភាគីដែលជាបានបង្ហាញខ្លួនតាមការបរិឆ្លេច ត្រូវដោតុលាការដែលបានចេញសាលក្រមឱ្យលើកយករឿងនេះមកមាត្រាតារ ឡើងវិញ តាមនឹតិវិធីប្រើប្រាស់នៅត្រូវមានភីតម្លៃង បន្ទាប់ពីបានចេញសាលក្រមកំបាំងមុខ ដោយមានមូលហេតុមិនអាចព្យាករណ៍បាន បុមានមូលហេតុមិនអាចថ្វែរសរាងបាន។

ពិធ. បណ្តឹងដាក់ទេបេរ

Eng. challenge of expert  
Fr. récusation d'un expert

ផ្លូវតារ់ ដែលបើកសិទ្ធិឱ្យភាគីបណ្តឹងដាក់ទេបេរមិនិយត្តករដំនាព្យាមូយ ត្រូវកោសលបន្ទីមេយោ ដោយមានមូលហេតុវារំងសច្ចាសាពនេការធ្វើកោសលនូវមេយោ។

ពិធ. បណ្តឹងសាខាក្តី

Eng. appeal to the supreme  
court  
Fr. pourvoi en cassation

ប្រធែមូយនៃបណ្តឹងឱ្យបានប្រើយោទៅតុលាការកំពុល ចំពោះសាលដីការឱ្យស្រាយ ដែលត្រូវបានដំនាំដែលបើកទី២ ដោយសាលាខ្សែរណី ឬសាលដីការឱ្យស្រាយ ដែលសាលាខ្សែរណីបានដំនាំដែលបើកទី១ តាមបញ្ជាផីម្ចារាប់ពិសេស ឬសាលក្រមឱ្យស្រាយ ដែលបានដំនាំដែលបើកទី១ ដោយសាលាភាស់បុងនៅក្នុងករណី ដែលភាគីបានព្យាយាយព្រៀងដ្ឋានឯកសារបណ្តឹងខ្សែរណី ឬផ្លូវក្រាណក្នុងសិទ្ធិបណ្តឹងសាខាក្តី។

ពិធ. បណ្តឹងអង្គលេខកី

Eng. suit in principal case /  
suit on merits  
Fr. demande pour le  
jugement sur le fond

ពាក្យ ឬមានរបស់ភាគីណាមូយ ដើម្បីឱ្យតុលាការសម្រេចសេចក្តីបើរអង្គលេខកី។

(ម.ព អង្គលេខកី)

ពិធ. បណ្តឹងខ្សែរណី

Eng. appeal to the appellate  
court  
Fr. appel

ប្រធែនៃបណ្តឹងឱ្យបានប្រើយោ ចំពោះសាលក្រមនៃតុលាការដំនាំដែលបើកទី១ ទៅតុលាការនៃបណ្តឹងខ្សែរណី។

ពិធ. បណ្តឹងខ្សែរណីបន្ទាប់ចន្ទុំ

Eng. incidental appeal to the  
appellate court  
Fr. appel incident

ពាក្យគុំបែកបណ្តឹងបណ្តឹងខ្សែរណី ដែលបើកដាមូយនឹងបណ្តឹងខ្សែរណី របស់ដើមបណ្តឹងខ្សែរណី ដើម្បីផ្តល់ប្រសាលក្រម នៃការដំនាំដែលបើកទៅស្រាយប្រយោជន៍នៃរបស់ខ្លួន នៅពីរីជាកិត្តិខ្សែរណីរបស់ខ្លួនបានរបត់បើយកីដោយ។ ដើម្បីទាំងមាន១០០ តើតុលាការទួលលក្ខណៈ ចុងចម្លើយបានបើកដំនាំដែលបណ្តឹងខ្សែរណីនេះ ដើម្បីទទួលលក្ខណៈ ឬតុលាការនៃបណ្តឹងខ្សែរណី ទួលលក្ខណៈចិកប្រាក់ចំនួន៣០ព្រឹត ដែលជាដែលប្រយោជន៍នៃរបស់ខ្លួន។

## **សេច្ចាសុប្បន្ននិតិវិធីផ្លូវយកដើម្បី**

ព័ត៌. ទណ្ឌីអិងខ្សាង្វេរ៉យ

Eng. appeal

Fr. recours

បណ្ឌីអិងតារមស់ភាគី ដែលពាំយល់ស្របជាមួយនូវសម្រាប់រាយក្រឹងសាធារណរដ្ឋប្រជាជន (សាលក្រម សាលសិកា សិកាសម្រេច) និងថែរបាន ប្រតិបត្តិការ ដើម្បី  
ចាយចារីរួមឱ្យបាន ប្លង់សំខ្លួនសម្រាប់រាយក្រឹងសាធារណរដ្ឋប្រជាជន។

ព័ត៌. បន្ទាន់កតិមួត្ត

Eng. law and regulation /  
legal norm

Fr. norme juridique / règle  
de droit

វិធានច្បាប់ ដូចជា ច្បាប់ និងបច្ចេក្រារផ្លូវយកដើម្បី ដែលបានបង្កើតឡើងដោយ  
ន្តី។

ធំ០. បន្ទាន់

Eng. criminal offence

Fr. infraction

អំពី ដែលសំខ្លួចសន្និសុទ្ធដែលបានច្បាប់នូវប្រយោជន៍ ដែលបញ្ជាផ្ទាយច្បាប់ព្រមទាំង

ធំ១. បុគ្គលិនសមត្ថភាព ឬ  
អសមត្ថភាព

Eng. perso lacking capacity  
Fr. incapable

បុគ្គលិនសមត្ថភាព ដែលមិនអាចធ្វើសកម្មភាពាមដ្ឋានច្បាប់ពេញលេញដោយខ្លួនខ្លួន  
បាន។ តាមក្រមនីតិវិធីនៃប្រជាជន មាននៅមួយចំនួន បុគ្គលិនសមត្ថភាពក្នុង  
ការធ្វើសកម្មភាពបេណ្ណិង។

ធំ២. ប្រាក់ប្រាក់ប្រាក់  
ប្រជាថ្នូរ

Eng. security fo court costs  
Fr. sûreté sur les frais de  
justice

ការវាក់ទ្រព្យ ដើម្បីធានាប្រាក់ប្រជាថ្នូរតាមការស្នើសុំ របស់បុគ្គលិនសមត្ថភាព  
ដោយមូលហោកុដីមេដីនានាប់នៅបាន ទីត្បូរការ ប្រទួលខ្លួន  
រាជីរកម្ម នៅព្រមទាំងរាជកម្មជាតិ។

ធំ៣. ប្រាក់ប្រជាថ្នូរ

Eng. court fees- costs

Fr. frais de justice

ប្រាក់ពន្លឺ ប្រសោរពីរួម ដែលភាគីត្រូវបង់សម្រាប់ចាត់ការរើងកីរបស់ខ្លួន ទៅ  
តុលាការតាមបញ្ជាផ្ទាល់ច្បាប់។ ប្រាក់ប្រជាថ្នូរមួយនាង ពន្លឺវាក់ពាក្យសុំ ប្រាក់  
ប្រជាថ្នូរតុលាការក្រោពីពន្លឺ និងប្រាក់ប្រជាថ្នូរតុលាការ។

ធំ៤. ប្រាក់ប្រជាថ្នូរកិត្តុលាការ  
ក្រោពីពន្លឺ

Eng. court costs other than  
filing fee

Fr. frais de justice non

fiscaux / frais non

compris dans les dépens

ប្រាក់ប្រជាថ្នូរកិត្តុលាការ ដែលភាគីត្រូវបង់នូវចំនួនចាំបាច់ ដើម្បីឱ្យ  
តុលាការធ្វើការពិនិត្យកសិក្សាតាម បញ្ហានិកសារ ប្រធើសកម្មភាពផ្លូវយកដើម្បី តាម  
និតិវិធីក្នុងបណ្តិ៍ង។

## **សេច្ចាសុប្បន្ននិតិវិធីផ្តល់ប្រជុំ**

**គេង. ប្រាក់ប្រជាប់គ្នាកាតី**

Eng. party's costs

Fr. dépens à la charge des parties

ប្រាក់ប្រជាប់គ្នាយប្រភព ដើម្បីកំណត់ផោយតុលាការសម្រាប់ផ្តល់ប្រជុំនិង  
បណ្ឌិ៍ លិខិតពាក្យសុំសោហូយធ្វើដីរ បុសោហូយធ្វើដីរ

**គេង. ប្រាក់ពិន័យ**

Eng. fine

Fr. amende

ទេរកម្លាបាប្រាក់ ដើម្បីបញ្ជាផិធីផោយថ្មាប់ន្ទិចនឹង ប្រតិទិន្នន័យ ហើយដើម្បីបញ្ជាផិធីផោយតុលាការដែលក្រុងករណី នៅក្នុងករណី ដើម្បីមានការបន្ថែមការបំពេញចេញនៃការបង្កើតរបស់ខ្លួន។

# សេច្ចាសុប្បន្ននិតិវិធីផ្លូវយកទេរី

## ច ១ ន

៨៧. ដល់ប្រយោជន៍សាធារណៈ

Eng. public interest  
Fr. intérêt public

ដល់ប្រយោជន៍នូវក្រសួងប្រជាពលរដ្ឋ និងសង្គម។

ឧ. ស្ថាន ថ្មី បញ្ជីដល់ប្រយោជន៍សាធារណៈ។

៨៨. ដលូបភាគ

Eng. usufruct  
Fr. usufruit

សិទ្ធិប្រើប្រាស់ និងអារ៉ាប្រើយដល់ប្រជាពលរដ្ឋដើម្បីជាកម្មសិទ្ធិខ្លកដៃឡើង អង់គ្លេសខាងក្រោម ដើម្បីប្រើប្រាស់ប្រជាពលរដ្ឋ ដល់ប្រើប្រាស់ប្រជាពលរដ្ឋ។

៨៩. ពង្វារបី

Eng. family tree  
Fr. arbre généalogique

តារាងព័ណិនា អំពីទំនាក់ទំនងរវាងសមាជិកទាំងអស់នៃត្រូវការ រាយពីបុព្យដន្ត របុតដីបច្ចាផន្ល។

៩០. ពន្លេជាក់ពាក្យសំ

Eng. filing fee  
Fr. frais d'enregistrement

ប្រាក់ប្រជាក់កីឡាយប្រឆែន ដើម្បីត្រូវបង់នៅពេលជាក់បណ្ឌិ៍ដូចតុលាការ។

៩១. កសិក្សាង

Eng. evidence  
Fr. preuve

គិតជាងជាបាយលក្ខណឺអក្សរ ឬមិនមែនជាបាយលក្ខណឺអក្សរ ដើម្បីជាមូលដ្ឋាននៃការសម្រេចបេចកិចបស់តុលាការ។

៩២. ភាគី

Eng. party  
Fr. partie

បុគ្គល ដើម្បីស្វិតុប្រើប្រាស់តុលាការ ដោយប្រាយនូវបច្ចេកទេសនឹងបុគ្គលម្នាក់ ដែលត្រូវបង់នៅពេលជាក់ព័ន្ល។

ឧ. នៅសាលាភាសាអង់គ្លេស ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ នៅសាលាភាសាអង់គ្លេស ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ។ នៅតុលាការកំពុល ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ នៅតុលាការកំពុល ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ។ នៅតុលាការកំពុល ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ នៅតុលាការកំពុល ភាគីជាដើម្បីចែងចាយបញ្ជីយដៃ ឬចុងចម្លើយដៃ។

# សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

## ៥៥

៤៣. មជ្ឈតកម្ម  
Eng. arbitration  
Fr. arbitrage

វិធីដោះស្រាយរវាងដោយមជ្ឈតករ ហើយសេចក្តីសម្រច្របស់មជ្ឈតករ ធម្មតាធិទិន្នន័យ (ម.ព. មជ្ឈតករ)។

៤៤. មជ្ឈតករ  
Eng. arbitrator  
Fr. arbitre

បុគ្គល ដែលជាអាណាព្យាកណ្ឌាល ទទួលភារកិច្ចិតាមកិច្ចសល្បា ដើម្បីដោះស្រាយ រវាងតាមរយៈមជ្ឈតកម្ម។

៤៥. មតកដន  
Eng. deceased  
Fr. défunt

ជន ដែលបានបាត់បង់ដើរិតឡើបើយ។

៤៥. មតិក  
Eng. estate  
Fr. héritage / hérédité

ទ្វាយសម្រាតិទាំងឡាយ ដែលបុគ្គលម្នាក់ (មតកដន) បានបន្ថូលចំក ក្រោយពេលស្អាប់។

ឧ. លេខាំ “ក” បានស្អាប់ ហើយបន្ថូលជាដួនសំបុរាណ ស្អាប់ដើម្បី។

៤៦. មធ្យាបាយការពារ  
Eng. defensive measures  
Fr. moyens de la défense

ការបើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការជាក់កសិកតាមដោយចុងចម្លៃ (ប្រចុងបណ្តឹងខ្លួនណើ) ដើម្បីជាសំណងជួលការការពារបស់ខ្លួន។

៤៧. មធ្យាបាយគោល  
Eng. offensive measures  
Fr. moyens de la demande

ការបើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការជាក់កសិកដោយដើម្បី (ប្រ ដើម្បីបណ្តឹងខ្លួនណើ) ដើម្បីជាសំណងជួលការទាមទារបស់ខ្លួន។

៤៨. មូលដ្ឋាននៃសាលក្រោម  
Eng. grounds of judgment  
Fr. motif du jugement

មូលហេតុជាមូលដ្ឋាន នៃការចេញសាលក្រោមបស់គ្មាន។

១០០. មូលប្រតិតណ្ឌយោងព្រោះ  
ត្បូរបាន (ឧបករណីអាជ ជុំស្តីរបាន)  
Eng. negotiable instrument  
Fr. valeurs mobilières

១-តាមក្រមនីតិវិធីផ្លូវក្រោម មានន៉ែយចាំ មូលប្រតិ ដែលតាំណាង ដលប្រយោជន៍ (សិទ្ធិ) ជាទ្វាយសម្រាតិ ហើយដែលការផ្លូវ ឬការអនុវត្តន៍វ សិទ្ធិនេះ ធ្វើតាមមូលប្រតិ។

២-តាមច្បាប់សិទ្ធិត្រីក្រុះស្ថានដនាតារ និងបិរញ្ញាណ មានន៉ែយចាំ ប៉ុណ្ណោះ ដែល ជ្រាយមេច្បាប់សិទ្ធិត្រីក្រុះស្ថានដនាតារ និងបិរញ្ញាណ ឬក្រមបៀនវិនិយោគ ដើម្បី ឱ្យបុលប្រាក់ពីសាងសងមានរយៈពេលកំណត់ និងអត្រាការប្រាក់ ច្បាប់លាស់ តីជាប៉ុណ្ណោះតាំណាងតណ្ឌយោង (តាំណាងបំណុលក្រោមទូរទារ) ដែល នូវការនៃការចេញក្រោមព្រោះជុំស្តីរបាននៅលើថ្ងៃមូលប្រតិច្បាប់ច្បាប់ មូលប្រតិតណ្ឌយោង ប៉ុណ្ណោះតនាតារ សញ្ញាប៉ុណ្ណោះ ប៉ុណ្ណោះបន្ទាន់ ៧៨៧

# សាខាលុយ្យមនីតិថិនីល្អប្បញ្ញ

១០១. មូលប្បញ្ញទានប្រគ្រ	មូលប្រគ្រដូចត្រូវបានអ្នយប្រកចេ ដែលតាមនោះបានរក (ខ្លួនចំណាំ) ឬបានឈានឈាយតែតាមក្នុងព័ត៌មាន (បានរិត) ឬផ្តល់ទឹកប្រាក់ជាក់ណាក់អ្នយបំនុន ទៅអ្នកការអ្នលប្រគ្រនោះ។
១០២. មូលសាលប្រកម្ម	ជ្រាប់ដើមនៃពិធីតាលប្រកម្ម។
Eng. original judgment Fr. minute du jugement	
១០៣. មេដារី	ជន ដើលជាសមាជិកនៃតណាពេដ្ឋាន ដូចបែយាមេល់ និងតាក់តែងបិទិត ស្ថាមផ្សេងៗ ភ្លាមិស៊ីហិយុត្តិ តាំងាមឱ្យក្នុងភី ឬការពារក្នុងភីនៅត្រង់ សាលាជម្រែក្នុង និងគ្រប់ដំណាក់កាលនៃនីតិវិធី (ពាក្យចាស់បោចា ស្នាក្នុង)។
១០៤. មោយភាព	១-រាត់មានអានុភាពាមផ្សេងៗ នៃសកម្មភាពគិយុត្តិ ដែលផ្តល់ប្រើប្រាស់បញ្ជីតិចិនិត្តិវិធីនៃបណ្តឹង។ ២-ទូកកម្ម ដែលប្រកាសឈាយចំក្រោម ឬបច្ចុប្បន្នបានចំពោះលក្ខណ៍ ដែលម្នាក់កំណត់ ឬសកម្មភាពណាមួយ ដែលផ្តល់ប្រើប្រាស់បណ្តឹងផ្សេងៗ។
Eng. nullity Fr. nullité	
១០៥. ម្នាស់បំណុល	បុគ្គល ដើលមានបិទិតណាទេរូ (បិទិតណាទេរូ)។
Eng. creditor Fr. créancier	
១០៦. ម្នាស់បំណុលនៃការអនុវត្ត	ភាគី ដើលបានជាក់ពាក្យសំខ្លួនអនុវត្តឈាយបង្ខំ (ម.ព. ការអនុវត្ត ឈាយបង្ខំ)។
Eng. creditor in execution Fr. créancier de l'exécution	

# សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រឹម

## ៥ ២៥ ៥

១០៣. ក្រុមហ៊ុនអនុវត្ត  
Eng. execution clause  
Fr. formule exécutoire

១០៤. ក្រុមហ៊ុនអនុវត្តពិសេស  
Eng. special execution clause  
Fr. formule exécutoire  
spéciale

១០៥. ក្រុមត្រួរ  
Eng. tangible property  
Fr. bien corporel

១១០. ក្រុមរដ្ឋបាល  
Eng. natural person  
Fr. personne physique

១១១. ក្រិយាណាពី  
Eng. bill of exchange  
Fr. traite / lettre de change

១១២. លិខិតបញ្ជី  
Eng. authentic deed  
Fr. acte authentique

១១៣. លិខិតអនុវត្ត  
Eng. title of execution  
Fr. acte exécutoire

១១៤. លំនៅក្រុង  
Eng. domicile  
Fr. domicile

ក្រុមហ៊ុន ដើម្បីលើកសារចម្លងយោងភាគនៃលិខិតអនុវត្ត ដែលអនុញ្ញាតឱ្យ បុគ្គលិជីលមានសលប្បេយានស្តីការទាំងឡាយនៃការអនុវត្តដោយបង្កើ

ក្រុមហ៊ុនអនុវត្ត ដើម្បីត្រូវបានផ្តល់ក្នុងករណី ដើម្បីខណ្ឌនៃការអនុវត្តដោយបង្កើត្រូវបានចំពោះ បុណ្យលកំណាត់មិនពិតប្រាកដនៃការអនុវត្តដោយបង្កើបាន មកសិល់ ដើម្បីធ្វើការអនុវត្តដោយបង្កើ ដោយបុគ្គលិជីក្រោតឱ្យ ដែលត្រូវបានសរស់របស់លិខិតអនុវត្តដើម្បីជាថ្មាល់បំណុលនៃការអនុវត្ត បុម្ភស់បំណុលនៃការអនុវត្តត្រូវទទួលការផ្តល់បញ្ជីក្រុមហ៊ុនអនុវត្ត ដើម្បីមានសរស់របស់នូវហោតការណ៍នេះ។

ក្រុមត្រួរ ដើម្បីមានក្រុមដាក់ស្នើដោយជូន ដូចជារំលែក ផ្ទះ ឈប់

មនុស្សពិតតាមធម្មជាតិ ដើម្បីយកឯងស្នើតិចុចុលំ  
(ម.ព. និគិចុចុលំ)។

មូលបគ្រមួយប្រធែ ដើម្បីហារកប្រើប្រាស់បង្ហាញបញ្ជាផ្ទៃបាន ឱ្យផ្តល់ទៅក្របាក់ដាក់ណាក់មួយចំនួន នៅក្នុងកាលបរិច្ឆេទណាមួយទៅបុគ្គលិត ដើម្បីបង្កើតការ។

លិខិតដើម្បីដាក់តាមរូបមន្ត្រាបញ្ជាប់ដោយមន្ត្រីសាធារណៈ ដើម្បីត្រូវបានអនុញ្ញាតឱ្យបានបញ្ជីមួយចំនួន តាមនៃយចន៍ តើជាលិខិតចំងារូយែ ដើម្បីបង្កើតការ។

ឯកសារផ្លូវការ ដើម្បីបង្ហាញនៃការអនុវត្តដោយបង្កើមាន សាលក្រម ឬសាលដីការ និងដីកាលប្រចាំខែនៅក្នុងកាលបរិច្ឆេទអនុវត្តសេចក្តីប្រចាំខែនៅក្នុងការអនុវត្ត។

កន្លែងដើម្បីជាថ្មាល់បំណុល នៅដីរាងបំផុតដែលបានចិត្តបញ្ជីក្រុមហ៊ុនអនុវត្ត។

## សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

១១៥. វិធានការបណ្តុះទាន់នូវ

Eng. provisional measure

Fr. mesures conservatoires

វិធានការ ដែលមានគោលដៅការពារសិទ្ធិរបស់ភាគី ក្នុងរយៈរាយការប្រជាពលរដ្ឋ ការអនុវត្តដោយប្រចាំនឹងអាជីវកម្មប្រចាំថ្ងៃ ប្រើដែលការលំបាក យ៉ាងខ្សោយក្នុងការអនុវត្តដោយប្រចាំនឹងអាជីវកម្មប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ មានការប្រព័ន្ធបញ្ជានភាពបច្ចុប្បន្ននៃព្រៃនបម្រើរបស់ក្រុងបំណុល នៃការអនុវត្ត។  
-អាជីវកម្មមានការខ្សោយក្នុងការអនុវត្តនៃព្រៃន បុគ្គារ៉ាក់បន្ទាន់ដើរបានរបស់ភាគី លាងប្រយោជន៍មានវិវាទនៃពីចំនាក់ចំនងដែលសិទ្ធិបានបាន។

១១៦. វិធានបង្កើតដោយប្រជាធិបតេយ្យ

Eng. indirect enforcement

Fr. exécution indirecte

វិធានការនៃការអនុវត្តដោយប្រចាំ ដែលគូលាការអនុវត្តចេញដីកាសប្រចាំប្រអប់ខ្លួនបំណុលនៃការអនុវត្តបង្កើតដោយបានការអនុវត្តកាតព្រីកិច្ច តាមពាក្យសុំរបស់ម្ចាស់បំណុល។

១១៧. វិនិច្ឆ័យ

Eng. judge / hear / trial

Fr. juger / statuer

ដំនឹងប្រែងកិច្ច

១១៨. វិវាទនូវប្រជាធិបតេយ្យ

Eng. civil dispute

Fr. litige civil

វិវាទ ដែលកើតឡើងរវាងបុគ្គល និងបុគ្គលក្នុងចំនាក់ចំនងដែលកើតឡើងរវាងបុគ្គលិក។

ឧ. វិវាទកើតឡើងចេញពីចំនាក់ចំនងដែលប្រព័ន្ធបម្រើ បុចំនាក់ចំនងដោយបានប្រចាំថ្ងៃជាដើម។

# សាខាលុយ្យមនីតិចិនីល្អប្បញ្ញតិ

## ទំនើស

១១៨. សរីរាល់ក្រុងភ្នាម

Eng. perjury / false evidence

Fr. faux témoignage

មធ្យីយក្សតកុហករបស់ទាករី ដើម្បីស្ថានស្អែចនៅថ្ងៃពេលការ  
រួចបើយេរ។

១១៩. សប្តានមតិ

Eng. ratification

Fr. ratification

១-ការយល់ព្រមទេស្ថាល់ ដើម្បីសាននានភាពប្រព័លកម្ម។

ខ. ក្រុងឆ្នាក់ (១ឆ្នាំ) ធ្វើកិច្ចបន្ទាយមួយ កិច្ចបន្ទាយនៅមិនពេញបញ្ជាតេ  
ឡាយប៉ុចេះ តែបើក្រុងឆ្នាក់ដែលបានរាយការប្រព័លកម្ម នឹង  
កិច្ចបន្ទាយនៅក្នុងឆ្នាក់ ក្រុមពេលវេលាដែលបានរាយការប្រព័លកម្ម នឹង  
ត្រូវបានរាយការប្រព័លកម្មជាលើកទី២ (១ឆ្នាំ) កិច្ចបន្ទាយនៅក្នុងឆ្នាក់  
នឹងបានរាយការប្រព័លកម្មជាលើកទី៣ (២ឆ្នាំ) ក្នុងឆ្នាក់។

២-ការទេស្ថាល់របស់ភាគីថ្មីនៃប្រកម្មភាពណីឱ្យ ដើម្បីត្រូវបាន  
ធ្វើឡើងដោយបុគ្គលដើម្បីសិទ្ធិតាំងដោយជាមុន ហើយការ  
ទេស្ថាល់នៅក្នុងឆ្នាក់ ត្រូវបានរាយការប្រព័លកម្ម តាំងពីពេលដែលបាន  
សកម្មភាពនៅបានធ្វើឡើង។

១១១. សញ្ញាណា

Eng. description

Fr. notion

អត្ថបញ្ជាណានិងសញ្ញាប្បញ្ញត្រ។

(ម.ព. អត្ថបញ្ជាណា)

១១២. សន្និកម្ម

Eng. succession

Fr. succession

ការផ្លូវស្តីរបៀបការណ៍ដែលបានរាយការប្រព័លកម្ម ឱ្យមែនក្រសួងសំណង់ ឬប្រធិននាក់  
តាមដន្តឹង ឬតាមឡាយប៉ុចេះ។

១១៣. សមត្ថកិច្ចដំនុំជម្រៃ

Eng. trial jurisdiction

Fr. compétence juridictionnelle

អំណាចស្របច្បាប់ របស់គុណភាពក្នុងការដំនុំជម្រៃ។

១១៤. សមត្ថកិច្ចផ្ទាញមុខ

Eng. exclusive jurisdiction

Fr. compétence exclusive

អំណាច ដើម្បីលើកក្នុងការណាមួយជាកំណត់ក្នុងការទេស្ថាល់បណ្តឹង  
វិនិច្ឆ័យរឿងកិច្ចបញ្ហាលក្ខណៈ ឬសាលាផីការ។

១១៥. សមត្ថភាពភាគី

Eng. capacity to be party

Fr. capacité d'ester en partie

សិទ្ធិ និងការត្រួតកិច្ចតាមបញ្ជាផ្ទុកនៃក្រមនីតិវិធីនៃប្រជាជន និងច្បាប់ប្បញ្ញត្រ  
ឡើត ដើម្បីសានក្នុងការណាមួយជាកំណត់ខ្លួន និងច្បាប់ប្បញ្ញត្រ ឬ ចុង  
មធ្យីយ។

## សង្គមព្រមទាំងនិតិវិធីផ្លូវការ

១២៦. សម្រាប់រឹបី

Eng. concentration  
Fr. concentration

ការធ្វើឡើងនៅពេលគោលយ៉ាងប្រមុជប៉ុណ្ណោះ

ឧ. ការណាកស្ថូរសាក្តី ឬគុណភាពី នាមដើម្បីប្រើប្រាស់សម្រាប់រឹបីបាន។

១២៧. សរនាការសាធារណៈ

Eng. public hearing  
Fr. audience publique

-និតិវិធីដំនុំជប្រឈ័ណ្ឌ៖ ដែលគូលាការស្ថាប់ការអេនេអាវបស់គុណភាពី សូវ  
ដើរឲ្យជាល ស្ថាប់សេចក្តីសិន្និតានានា និងសម្រេចសេចក្តី ដោយ  
បើកចំបាសម្រាប់សាធារណៈដែល។

-ការទាញហាតុដល់ដោយផ្ទាល់មាត់ និងការសម្រេចសេចក្តី ដោយ  
បើកចំបាសម្រាប់សាធារណៈ តាមគោលការណ៍ចំពោះមុខ និងការប្រកាស  
សាលក្រោមដែលត្រូវធ្វើជាសាធារណៈ។

១២៨. សហបណ្តឹង

Eng. joint litigation  
Fr. action conjointe

បណ្តឹងមួយប្រភេទ ដែលមានដើម្បីថានូវបានបញ្ជាក់។

១២៩. សហបណ្តឹងចាំបាច់

Eng. necessary joint litigation  
Fr. action conjointe nécessaire

ករណី ដែលសិទ្ធិ ឬការពួកឯកច្បាស់ ជាកម្មវត្ថុនៃបណ្តឹង និងត្រូវសម្រេច  
ជាស្ថាពរបាន ឬប៉ុន្មោះការចូលរួមពីរដ្ឋក្រឹងបាបណ្តឹងទាំងសំរាប់។

១៣០. សហបណ្តឹងមួយតាមតាំង

Eng. ordinary joint litigation  
Fr. action conjointe ordinaire

ករណី ដែលបុគ្គលម្នាក់ច្បាស់សហបណ្តឹងមានសិទ្ធិចាត់ចែងសិទ្ធិ ឬ  
ការពួកឯកច្បាស់ ដែលជាកម្មវត្ថុនៃបណ្តឹងដោយផ្ទាល់ក្រុងគ្រប់គ្រង់។

១៣១. សហព័ន្ធនា

Eng. spouse  
Fr. conjoint(e)

ឪ ឬប្រព័ន្ធបុរាណ ឬទាំងពីរ ទាំងប្រព័ន្ធដែលបានជាសហព័ន្ធនាំ  
ក្រាយពីបានចុះហត្ថលេខាបាប់ពីពាប់ត្រីមត្រីតាមច្បាប់។

១៣២. សាក្តី

Eng. witness  
Fr. témoin

បុគ្គល ដែលត្រូវគូលាការកោះហោូមកសាក្តី នូវហោតុការណី ដែល  
មានប្រយោជន៍និងបែកការនិត្តិថ្មីរួមគ្នា។

១៣៣. សាលក្រោម

Eng. judgment  
Fr. jugement

សេចក្តីសម្រេច របស់គូលាការជាន់ចាបមានលក្ខណៈត្រូវត្រាន់ខោតាម  
ទម្រង់ ដែលច្បាប់បានកំណត់ដោយផ្ទាល់ក្រុងការទាញហាតុដល់ដែល។

# សាខាលុយ្យទិន្នន័យនឹងការប្រជុំ

១៣៤. សាលក្រមកំណាំងមុខ

Eng. default judgment

Fr. jugement far défaut

សាលក្រម នឹងការសម្រេច ដោយត្រូវនគរបាលកាតី ដើម្បីចែងចាយ ប្រភពកំណាំងស្របច្បាប់របស់ដើម្បីចែងចាយ ប្រភពច្បាប់។

១៣៥. សាលក្រមចុងក្រាម

Eng. final judgment

Fr. jugement sur le fond

សេចក្តីសម្រេចបញ្ជាប់ការវិនិច្ឆ័យដែលសម្រេចកីចាំងមួយ ឬអ្នយន្តកី ដោយផ្តល់ការបើបន្ទាល់នៃការទាញហេតុដែលដោយផ្តល់មាត់ និងការពិនិត្យកសិតាសងស៊ី នៅក្នុងក្រមនឹងពិនិច្ឆ័យនៃការប្រជុំក្រមចុងក្រាម មានព្រឹត្តិនយោបាយ ដូចជា សាលក្រមបើកចាលពាក្យបណ្តឹង សាលក្រម ព្រោះថាគារទាញការណាមទាន់ សាលក្រមទទួលតារាងជាមួយ។

១៣៦. សាលក្រមរប្រឈប់

Eng. interlocutory judgment

Fr. jugement avant dire droit / jugement interlocutoire

សេចក្តីសម្រេចមុនអង្គសម្រេចកីរបស់តុលាការនៅក្នុងដំណាក់កាលណាមួយនឹងពិនិច្ឆ័យ ដែលសម្រេចនំពិរវាទ់ ឬហេតុណាមួយ (បញ្ហាប់មិនបានបញ្ជាន់បន្តី) ក្នុងគោលដៅសម្រួលនឹងបណ្តឹង។

១៣៧. សាលសីកា

Eng. judgment

Fr. arrêt

សេចក្តីសម្រេច ឬសាលហានជ្រោះគឺជាន់ខ្ពស់ (តារាងខ្ពស់ តុលាការកំពុល) ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមច្រេង ដែលច្បាប់បានកំណត់ ដើម្បីចែងចាយតាមការទាញហេតុដែលដោយផ្តល់មាត់។

១៣៨. សាលហានដំបូង

Eng. court of the first instance

Fr. tribunal de première

សាលជ្រោះគឺជាន់ទៅ (តុលាការទី២ ក្រង) ដែលមានសមត្ថកិច្ច ទទួលប្រជាប់នូវពាក្យបណ្តឹងពាក្យបណ្តឹង និងវិនិច្ឆ័យលើរឿងគី ហើយចោរសាលក្រម។

១៣៩. សិទ្ធិជានោយការណ៍

Eng. right

Fr. droit

ខំណាច ទទួលស្ថាប់តាមផ្លូវច្បាប់ ដែលរាយចកទទួលការណ៍ ឬចាមទាន់ នូវដំប្រឈាននៃនាមួយ។ ឧ. សិទ្ធិបីដែលតុលាការចំណោះវិរាងវិនិច្ឆ័យនឹង ឬសិទ្ធិចាមទាន់សីមួយ។

១៤០. សិទ្ធិជានោយការណ៍

Eng. right to preference

Fr. droit de préférence

សិទ្ធិរបស់ម្នាស់បំណុល ដែលទទួលការសងចំណាលមុនម្នាស់បំណុល ដោយចំពោះ។

១៤១. សិទ្ធិជានោយការណ៍

Eng. perpetual lease right / long lease right

Fr. droit sur le bail emphytéotique / emphytéose

សិទ្ធិជានោយការណ៍ ដែលមានរយៈពេលចាប់ពី ១ឆ្នាំទៅចំពោះ។

## សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

១៤៣. សិទ្ធិតាំណាង	សិទ្ធិ ដែលអ្នកតាំណាងនាមជើរិកចុះការដំនឹងសម្រាត់សិទ្ធិ ហើយបង្កើតនានាការចំពោះម្នាស់សិទ្ធិ។
Eng. agent authority	
Fr. pouvoir du mandataire	
១៤៤. សិទ្ធិតាំណាងដោយនាយកដ្ឋាន	សិទ្ធិរបស់អ្នកតាំណាង ដែលទទួលបានតាមកិច្ចសំនានាថ្មី ដើម្បីធ្វើសកម្មភាពក្នុងនិគិតិវិធីចំពោះមុខគ្មានក្នុងនាមម្នាស់សិទ្ធិ។
Eng. authority of appointed agent	
Fr. pouvoir du mandataire	
១៤៥. សិទ្ធិប្រតិក្សាក្សែង	សិទ្ធិត្រប់ត្រងដោយចំពោះលើវត្ថុ ដែលនាមនៃនាងចំពោះបញ្ហាលិខ័ណ្ឌន៍។
Eng. real right	
Fr. droit réel	
១៤៦. សិទ្ធិប្រាក់តាមពេលវេលា	ម.៧ ប្រាក់តាមពេលវេលា
Eng. security rights	
Fr. droit de sûreté	
១៤៧. សិទ្ធិលើករបញ្ជា	សិទ្ធិកាន់ការបញ្ជា ដែលបានពិភេសបំណុល ឬ តិចជាអនុញ្ញាតសិទ្ធិ ឬ ចំណុលរបស់ខ្លួន និងទទួលសំណាង ចំពោះសិទ្ធិលើករបញ្ជាសំណុលពីវត្ថុនៃ ដោយមានភាពជាម្នាស់បំណុលឡើងឡើត។
Eng. pledge	
Fr. droit de sûreté	
១៤៨. សិទ្ធិលើបំណុល	សិទ្ធិមានរបស់បញ្ហាក់ (ម្នាស់បំណុល) ចំពោះបញ្ហាក់ឡើត (កូនបំណុល) ឱ្យផ្តល់នូវតារការបើកដ្ឋីមួយ។
Eng. claim	
Fr. droit de créance / droit personnel	
១៤៩. លេចក្តីថ្លែងការណី	លេចក្តីនៃនាងដោយរាជក្រឹតា ដោយលាយលក្ខណឺអក្សរកី ដែលរៀបរាល់ នំពីអង្គភាព នំពីគាលបំណាងណាមួយ។
Eng. statement	
Fr. déclaration	
១៥០. សំណងបោតុនសាលក្រម	ការស្វើជាតិថ្មី ដែលធ្វើឡើងដោយអ្នកចូលរួមដោញថ្មី ត្រូវការលក់ខ្សោយខ្សោយ (អ្នកស្វើថ្មី)។
Eng. grounds of judgment	
Fr. motifs du jugement	

## **សាខាលុប្បន្ននិតិវិធីផ្សេងៗ**

**១៤១. គ្រប់នគរូបាល**

Eng. administration of institution

Fr. institution de droit administratif

គ្រប់នគរូបាល ដែលស្ថិតនៅក្រោមនានភាពនៃច្បាប់នគរូបាល។

**១៤២. បិត្តបត្តម្ម**

Eng. partial guardianship / curator

Fr. curatelle

ការគ្រប់គ្រងលើជន ដែលមានសមត្ថភាពពិចិត្យចោរក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្ទុរាប់នៃសកម្មភាពរបស់ខ្លួន ដោយសារ មានវិបត្តិផ្តែកបញ្ជាក់ស្ថានតិច។

**១៤៣. បិត្តបត្តម្មក:**

Eng. curator

Fr. curateur

ជន ដែលតុលាការថាត់តាំងឱ្យអនុវត្តបិត្តបត្តម្ម។  
(ម.ព. បិត្តបត្តម្ម)

# សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

## ៥៥

១៥៥. អង្គលេខភកី

Eng. merits

Fr. fond

និមសារជាមួលដ្ឋាននៃកម្ម រត្តរបស់បណ្ឌិ៍ដែរដូចណាយី

១៥៥. អង្គបោតុ

Eng. fact

Fr. fait

រឿងបោតុ ដែលកើតឡើងនាំឱ្យមានបច្ចុប្បន្នតិចជាកំណត់។

១៥៦. អចលនវត្ថុ

Eng. immovable / real estate

Fr. immeuble

-ដីផ្ទិត និងតួដាប់នៅនឹងដី ហើយមិនអាចដ្ឋានសំបុត្រឡើងបាន តូចជាអតារ សំណង់ ដំណាំ ក្នុងតិច។

-សិទ្ធិប្រព័ន្ធបុគ្គលិកលើអចលនវត្ថុ និងចលនវត្ថុទាំងឡាយ ដែលថ្លាប់បានកំណត់ថាដោ អចលនវត្ថុ។

១៥៧. អត្ថពន្ធកាតនៃសាលក្រោម

Eng. self binding effect of judgment

Fr. dessaisissement du jugement

ចំណងផ្លាប់ចំណោះគុណការ ដែលបានចេញសាលក្រោមរួចហើយមិនឱ្យបុរាណ បុរាណប្រសាលក្រោមនោះ។

១៥៥. អត្ថលេខណៈ

Eng. identity

Fr. identité

សញ្ញាណាចាំអនស់នៃជនម្នាក់ បុរត្តិនិមួយៗ ដែលជាយុត្តិធម៌សម្រាប់កំឱ្យការនៃប្រព័ន្ធនឹងដីដែលបានប្រព័ន្ធផ្លូវការ។  
(មិនបានប្រព័ន្ធនឹងដីដែលបានប្រព័ន្ធផ្លូវការ)

១៥៨. អតិភាព

Eng. existence

Fr. existence

ភាពមាន ភាពកើតមានភាពស្ថិតនៅភាពនៃខ្លួន ដែលមាន(ពាក្យអតិភាព ផ្លូវការនៃភាពនៃខ្លួន)។

១៥៩. អនិតិជន

Eng. minor

Fr. mineur

ជន ដែលមិនទាន់ត្រូវបានប្រព័ន្ធផ្លូវការ តាមច្បាប់កំណត់ បុរាណដែលមានបាយក្រាមទៅផ្លូវការ។

១៥១. អនុតិណាង

Eng. secondary representative

Fr. sous-représentant

ផ្លូវការដែលប្រព័ន្ធទាំងឡើង ដោយផ្លូវការកំណាម ហើយដែលមានបិទ្ធិ និងករណិយភកិច្ច ចំណោះម្នាស់បិទ្ធិ តូចឆ្លកតិណាងដូរ។

## សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម

ទំនួល. អនុញ្ញាត

Eng. transfer / assignment

Fr. cession

ការផ្តល់សិទ្ធិ ឬច្រព្យគម្ពុត្តិធម៌ប្រកបដាម្នាក់ ដើម្បីជាអនុញ្ញាត ឬច្រព្យប្រកបដាម្នាក់ឡើង ដើម្បីជាអនុញ្ញាតនិតិវិធី ឬច្រព្យប្រកបដាម្នាក់ឡើង និងជាអនុញ្ញាតភាគចំណាំ (ការលក់ភាគចំណាំ)។

ទំនួល. អនុបារណៈប្រក្រម

Eng. extract - abstract of original judgment

Fr. copie certifiée conforme du jugement / extrait du jugement / expédition du jugement

សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម ដើម្បីជាអនុបារណៈប្រក្រមនូវក្រុងសេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម។

ទំនួល. អនុសារសាលក្រមស្ថាតរ

Eng. extract - abstract of original judgment

Fr. grosse / copie exécutoire du jugement

សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោមស្ថាតរ សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោមស្ថាតរ សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម ដើម្បីជាអនុសារសាលក្រម។

ទំនួល. អនុសារសាលដីកាស្ថាតរ

Eng. extract - abstract of original judgment

Fr. copie exécutoire

សេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោមដីកាស្ថាតរ

ទំនួល. អយ្យការ

Eng. public prosecution / prosecution office

Fr. parquet / ministère public

ស្ថាប័ន ដើម្បីជាអនុសារសាលដីកាស្ថាតរ និងការពារដល់ប្រយោជន៍ ស្ថាប័នណាមេរោគ។

ទំនួល. អរូបខ្សោយ

Eng. intangible property

Fr. bien incorporel

ខ្សោយ ដើម្បីជាអនុសារសាលដីកាស្ថាតរ និងការពារដល់ប្រយោជន៍ ដូចជាកម្មសិទ្ធិបញ្ជាផ្ទៃ ឬសេច្ចាសុប្បន្ននិតិវិធីផ្លូវក្រោម។

ទំនួល. នាគតត្រូវនាគត

Eng. reference

Fr. référence

ទំនួល. នាគតត្រូវនាគត

Eng. prescription

Fr. prescription

អំឡុងពេលម្ខាល់ ដើម្បីកំណត់ជាយថ្មារ់ ការកន្លែងប្រុបនៃអំឡុងពេលនេះ បង្កើតឱ្យមាននាក់នាក់នៃលទ្ធកម្ម ឬការរបត់សិទ្ធិណាមួយ។

# សង្គមប្រជាពលិតិថីន្ត្រប្បញ្ញ

១៧០. នាមដ្ឋាន

Eng. bailiff

Fr. huissier

មន្ត្រីដៃនុយគណការនៅរដ្ឋប្រជាពលិតិថី អនុវត្តន៍ប្រជាពលិតិថី ប្រធានាណាត អនុវត្តលក់ដោយបង្កើ អនុវត្តសិទ្ធិប្រធានាណាត អនុវត្ត ដោយបង្កើ អនុវត្តការបញ្ជីនៃការសម្រេចសេរមកី ម្នាច់ ប្រព័ន្ធនគិយុត្តិផ្សេងៗព្រៃតា

១៧១. នាមណាព្យាបាល

Eng. guardian

Fr. tutelle

ការគ្រប់គ្រងបីបានចំនួនក្រោមព្រមទាំងអនុវត្តន៍ រូបកាយរបស់អនុវត្តន៍ គ្នានៅខ្លួន អនុវត្ត អំណាចមេដ្ឋាត ប្របស់អនុវត្តន៍

១៧២. នានភាព

Eng. effect

Fr. effet

ជនតិយុត្តិ ដែលកើតឡើងពីឥទិនិតិយុត្តិដែល កិច្ចសង្គម ម្នាច់ សេរមកីសម្រេចរបស់គណការ សេរមកីសម្រេចរបស់នាមដ្ឋាន ។លប់

១៧៣. នានភាពប្រពិសកម្ម

Eng. retroactive effect

Fr. effet rétroactif

១-សកម្មភាពប្របតាមលក្ខខណ្ឌតិយុត្តិ ដែលមានតម្លៃនៅលើសកម្មភាពពីអនុវត្តភាព។

២-តម្លៃនៅលក្ខខណ្ឌតិយុត្តិ ដែលមាននៅលើសកម្មភាពពីអនុវត្តភាព។

១៧៤. នំពើអនុវត្តនកុល

Eng. illegal act

Fr. acte illégal

នំពើ ដែលបំពានដោយខុសច្បាប់លើសិទ្ធិ ប្រុងប្រយោជន៍នៃអ្នកដែល ដោយកំហុសចេតនា ប្រអត់ចេន្ទា។

១៧៥. អ្នកជំនាញ

Eng. expert

Fr. expert

អ្នកជំនាញដែលមានលក្ខណៈសម្រាប់គ្រប់គ្រងប្រជាពលិតិថី ដែលបានប្រើប្រាស់នៅក្នុងការបង្កើតរូបរាងនានា និងការស្រាវជ្រាវជាមួយនាយកដ្ឋាន។

១៧៦. អ្នកតំណាង

Eng. representative

Fr. représentant

ប្រតិបត្តិនាន់បានប្រជាពលិតិថី ប្របាន់តាមនូវច្បាប់ ដែលបានចែងចាយសិទ្ធិ តំណាង (ម.ន. សិទ្ធិតំណាង)។

១៧៧. អ្នកតំណាងដែលច្បាប់បាន  
កំណាត់

Eng. legal representative

Fr. représentant légal

ប្រតិបត្តិនាន់បានប្រជាពលិតិថី តំណាងកំណាត់ដោយច្បាប់ច្បាប់ អ្នកមាន នំពាចមេដ្ឋាត ប្រអ្នកនាមណាព្យាបាលជាដើម។

ឬ. អ្នកមាននំពាចមេដ្ឋាត នាមតំណាងខ្លួន ដែលជាមនុស្ស ចំពោះ សកម្មភាពបច្ចុប្បន្ន។

## សង្គមព្រមទាំងសាស្ត្រជាអង់គ្លេស

១៧៤. នូវកតាំណាងដោយរាជាណាចក្រ	នូវកដឹសិលមនុលបសិទ្ធិតាំណាងដោយរាជាណាចក្រ។ (ម.ព. សិទ្ធិតាំណាងដោយរាជាណាចក្រ)
១៧៥. នូវកតាំណាងពិសេស	នូវកដឹសិលមនុលបសិទ្ធិតាំណាងតាមការចាត់តាំងរបស់គ្មាន។
១៧៦. នូវករណាព្យាបាល	បុគ្គល ដែលអនុវត្តការណាព្យាបាលភាព។

# សាខាលុយ្យមនីតិចិនីល្អប្បញ្ញត់

## ន ៤

នៅទី ១. ឧបាទេសកម្ម

Eng. subrogation

Fr. subrogation

ហាន់អ្នយ ដែលបុគ្គលម្នាក់ទេនូលជំនសបុគ្គលណាមួយតាមផ្តើមប្រាប់។

នៅទី ២. ឯកសារចម្លងយច្ចាស់ភ្លើត

Eng. authentic copy

Fr. copie conforme

ឯកសារចម្លងមួយប្រភព ដែលចម្លងចោរពីឯកសារយច្ចាស់ភ្លើត ដែលជា  
ប្រាប់ធីមដែលត្រូវធ្វើឡើង ដោយបុគ្គលដែលមានអំណាចតាមបញ្ជាតិ  
នៃច្បាប់ បុចចន្ទនកតិយក្តុ។

នៅទី ៣. ឯកសារព្រឹម

Eng. preparatory document

Fr. document préparatoire

ឯកសារ ដែលសរសេរអំពីមធ្យាបាយតទល់ បុការណ៍ខ្ពស់ ដែលភាគី  
យកទៅខែនការដែលមិនមានអំពីមធ្យាបាយតទល់ បុការណ៍ខ្ពស់ ដែលភាគី

នៅទី ៤. ឯកសិទ្ធិ

Eng. privilege

Fr. privilège

សិទ្ធិ ដែលទទួលបាននូវការសង្គ្រោះ ដែលជាកម្មវិធីនៃឯកសិទ្ធិ  
ដោយមានអាជីវាពាណាម្មាសបំណុលដោយស្ម័គ្រោះ។